

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នលើកទី១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**មាតិកា**

**ទំព័រ**

របាយការណ៍ក្រុមប្រឹក្សាភិបាល	១
របាយការណ៍ស្តីពីការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ	២ – ៣
ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ៖	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ	៤
របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេលមិនពេញលេញ	៥
របាយការណ៍បម្រែបម្រួលមូលធនចន្លោះពេលមិនពេញលេញ	៦
របាយការណ៍លំហូរសាច់ប្រាក់ចន្លោះពេលមិនពេញលេញ	៧
កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ	៨ – ៥០



**អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**  
LOLC (Cambodia) Plc.

**របាយការណ៍ក្រុមប្រឹក្សាភិបាល**

ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្ស សូមដាក់បង្ហាញនូវព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញរបស់ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា "ក្រុមហ៊ុន") សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០។

**ក្រុមប្រឹក្សាភិបាល**

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ដែលបានបំពេញមុខងារក្នុងការិយបរិច្ឆេទ និងរហូតមកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

- |   |   |                          |
|---|---|--------------------------|
| ១ | លោក Brindley Chrisantha Gajanayake de Zylva           | ប្រធានក្រុមប្រឹក្សាភិបាល |
| ២ | លោក Indrajith Wijesiriwardana                         | អភិបាល                   |
| ៣ | លោក Hans Michael Theodor Moormann                     | អភិបាល                   |
| ៤ | លោក Dulip Rasika Samaraweera                          | អភិបាល                   |
| ៥ | លោក Francisco Kankanamalage Conrad Prasad Nirosh Dias | អភិបាល                   |

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុសម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង១២ខែ បម្រែបម្រួលមូលធន និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ដោយអនុលោមទៅតាម ស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី "របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល" ។

ជ. ក្រុមប្រឹក្សាភិបាល



លោក សុខ រឿន  
ប្រធាននាយកប្រតិបត្តិ  
ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២១



**របាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ  
ជូនភាគទុនិក ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**សេចក្តីផ្តើម**

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ លើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញដែលបានភ្ជាប់មកជាមួយ របស់ ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងរបាយ ការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេលមិនពេញលេញ សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង១២ ខែ ព្រមទាំងរបាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ចន្លោះពេលមិនពេញលេញដែល ពាក់ព័ន្ធ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ និងកំណត់សម្គាល់មិនពេញលេញចំពោះព័ត៌មានហិរញ្ញវត្ថុចន្លោះពេលនេះ។ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ ដោយអនុលោម ទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”។ ការទទួលខុសត្រូវ របស់យើងខ្ញុំ គឺបញ្ជាក់នូវសេចក្តីសន្និដ្ឋានលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញនេះ ដោយផ្អែកទៅតាមការត្រួត ពិនិត្យរបស់យើងខ្ញុំ។

**វិសាលភាពនៃការត្រួតពិនិត្យ**

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិនៃកម្ពុជាសម្រាប់ការត្រួតពិនិត្យ លេខ ២៤១០ ស្តីពី “ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលធ្វើឡើងដោយសវនករឯករាជរបស់អង្គការ”។ ការត្រួត ពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមាន ការចោទជាសំណួរ ជាពិសេសទៅកាន់បុគ្គលិកដែលទទួលខុសត្រូវផ្នែក ហិរញ្ញវត្ថុ និងគណនេយ្យ និងការអនុវត្តនីតិវិធីវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗ។ វិសាលភាពនៃការត្រួតពិនិត្យមានទំហំ តូចជាងការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ដូចនេះការត្រួតពិនិត្យ មិនអាចឱ្យ យើងខ្ញុំអះអាងបានថា យើងខ្ញុំបានរកឃើញនូវបញ្ហាជាសារវន្តទាំងអស់ ដូចការធ្វើសវនកម្មទេ។ អាស្រ័យហេតុនេះ យើងខ្ញុំ មិនបញ្ចេញមតិយោបល់សវនកម្មទេ។

**សេចក្តីសន្និដ្ឋាន**

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថា មិនមានបញ្ហាណាមួយដែលធ្វើឱ្យយើងខ្ញុំ ជឿជាក់ថាព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញដែលបានភ្ជាប់មកជាមួយ មិនបានរៀបចំឡើងនូវគ្រប់ទិដ្ឋភាពជា សារវន្តទាំងអស់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុ ចន្លោះពេល” នោះទេ។



**ការបញ្ជាក់បញ្ជី**

យើងខ្ញុំសូមទាញចំណាប់អារម្មណ៍ចំពោះកំណត់សម្គាល់ ៣៣ នៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ ដែលពណ៌នាអំពីនិយ័តកម្មទៅលើសមតុល្យក្នុងគ្រាមុន ចំពោះការរាយការណ៍ខ្លះនៃការខាតបណ្តាលមកពីការថយចុះតម្លៃ ឥណទាន និងបុរេប្រទាន សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ការរាយការណ៍លើសនៃការខាត បណ្តាលមកពីការថយចុះតម្លៃឥណទាន និងបុរេប្រទាន សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងការរាយការណ៍លើសនៃចំណាយពន្ធលើប្រាក់ចំណូល សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ បញ្ហាទាំងនេះមិនប៉ះពាល់ដល់សេចក្តីសន្និដ្ឋានរបស់យើងខ្ញុំទេ។

**បញ្ជីផ្សេងៗ**

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញរបស់ក្រុមហ៊ុន សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានត្រួតពិនិត្យដោយក្រុមហ៊ុនសវនកម្មមួយផ្សេងទៀត ដែលបានចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយបានបញ្ជាក់នូវសេចក្តីសន្និដ្ឋានដែលមិនមានបញ្ហា ចំពោះព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ ទាំងនេះ។

**៧. ក្រុមហ៊ុន ប្រាយវ៉តអ៊ិសអេសខូភីស (ខេមបូឌា)**

  


**គុយ លីម**  
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ  
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

	កំណត់ សម្គាល់	៣១ ធ្នូ ២០២០ លានរៀល	៣១ ធ្នូ ២០១៩ លានរៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
<b>ទ្រព្យសកម្ម</b>					
សាច់ប្រាក់ក្នុងដៃ	៦	៨៩.៦៣១.៨៩០	១០៥.១៨៥.៥៨១	២២.១៥៨.៦៨៧	២៥.៨១២.៤១៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៧	៣២២.៦២៧.៧១៥	៥៧០.៩២០.០០៧	៧៩.៧៥៩.៦៣៣	១៤០.១០៣.០៦៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	៨	២៣៥.៩៩០.១៨៥	៧៧.២៩១.៤៣៦	៥៨.៣២១.១៨៣	១៨.៩៦៧.២២៤
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប					
ក្នុងលទ្ធផលលម្អិតផ្សេងៗ		៦០.៦៧៥	៦១.១២៥	១៥.០០០	១៥.០០០
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	៩	៣.៣៩៤.៨៧៤.៩១៧	៣.១១៥.៤៨១.៩២៥	៨៣៩.២៧៦.៨៦៥	៧៦៤.៥៣៥.៤៤២
ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល	១០	២១៧.៨១៩.៣០៥	១៨៧.០៩៩.៤៥៣	៥៣.៨៤៩.០២៥	៤៥.៩១៣.៩៧៦
ទ្រព្យសម្បត្តិ និងបរិក្ខារ	១១	៧.៥៤០.១៥៨	៧.៨៤១.២៥១	១.៨៦៤.០៦៩	១.៩២៤.២៣៣
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	១២	២០.៦៨៧.៩៤៥	១៩.៦៦៧.៥០៨	៥.១១៤.៤៤៩	៤.៨២៤.៣៨២
ទ្រព្យសកម្មអរូបី	១៣	៦.១០៩.៦៩៩	៥.១០០.២២៥	១.៥១០.៤៣២	១.២៥១.៥៨៩
ពន្ធពន្យារទ្រព្យសកម្ម	១៤	២៥.៤៤៩.៣០៥	៩.១២៧.២៦១	៦.២៩១.៥៤៦	២.២៣៩.៨១៩
ទ្រព្យសកម្មផ្សេងៗ	១៥	១៣.៦២៣.៩៨៥	១៥.៣៣១.៦០២	៣.៣៦៨.១០៥	៣.៧៦២.៣៥៧
<b>ទ្រព្យសកម្មសរុប</b>		<b>៤.៣៣៤.៣៣៤.៧៧៩</b>	<b>៤.១១៣.១០៧.៣៧៤</b>	<b>១.០៧១.៥២៨.៩៩៤</b>	<b>១.០០៩.៣៥១.៥០៤</b>
<b>បំណុល និងមូលធន</b>					
<b>បំណុល</b>					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៦	១៣៤.២៣២.៦០៤	៩៣.១៣៥.១៣១	៣៣.១៨៤.៨២២	២២.៨៥៥.២៤៧
ប្រាក់បញ្ញើរបស់អតិថិជន	១៧	២.០៣៣.៩៦៧.៩៦២	១.៧៧១.៨៣៥.៣៦១	៥០២.៨៣៩.០៩៦	៤៣៤.៨៦៦.២២៣
ប្រាក់កម្ចី	១៨	១.០៨៣.២៨៦.៣៣០	១.៤២៦.៤៥៩.៥៩១	២៦៧.៨០៨.៧៣៤	៣៥០.០៥១.៤៣៣
មូលបត្របំណុល	១៩	៨១.៣៥០.២៩៧	៨១.៧៥៥.៨៩៩	២០.១១១.៣២២	២០.០៦៤.៧៩៧
បំណុលភតិសន្យា	១២	១៨.២២៩.១៦៥	១៨.៦០២.០៣១	៤.៥០៦.៥៩២	៤.៥៦៤.៩១៦
បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា		៤៧.៨៩៩.៦៨៤	១៣.៦២១.១៨៧	១១.៨៤១.៧០២	៣.៣៤២.៦២៣
អត្ថប្រយោជន៍បុគ្គលិក	២០	២.៦៥០.៣២៥	២.៨៥០.៦៧២	៦៥៥.២១០	៦៩៩.៥៥១
បំណុលផ្សេងៗ	២១	៣៤.២៩៩.១៨៨	៣០.៨៥២.៧៤៥	៨.៤៧៩.៤០៣	៧.៥៧១.២២៧
អនុបំណុល	២២	១៦៥.៥៦១.៤៣២	១២០.៥៨៧.៥៨៦	៤០.៩២៩.៨៩៧	២៩.៥៩២.០៤៦
<b>បំណុលសរុប</b>		<b>៣.៦០១.៤៧៦.៩៨៧</b>	<b>៣.៥៥៩.៧០០.២០៣</b>	<b>៨៩០.៣៥២.៧៧៨</b>	<b>៨៧៣.៥៤៦.០៦៣</b>
<b>មូលធន</b>					
ដើមទុន		២២៤.៣៧៧.៤០០	២២៤.៣៧៧.៤០០	៥៥.៤៦០.៨៥០	៥៥.៤៦០.៨៥០
ប្រាក់ចំណេញរក្សាទុក		២៩៨.០៦៥.២៧៦	១០៧.៩១៩.៨៩៥	៧៣.៣៧៩.១៩៨	២៦.៧៤០.៦៤៧
ទុនបម្រុងទុក		២១០.៤១៥.១១៦	២១០.៤១៥.១១៦	៥១.៩៧៩.៣៧៤	៥១.៩៧៩.៣៧៤
ទុនបម្រុងតាមច្បាប់	២៣	-	១០.៦៩៤.៧៦០	-	២.៦៤៥.២២៩
ទុនបម្រុងផ្សេងៗ		-	-	៣៥៦.៧៩៤	(១.០២០.៦៥៩)
<b>មូលធនសរុប</b>		<b>៧៣២.៨៥៧.៧៩២</b>	<b>៥៥៣.៤០៧.១៧១</b>	<b>១៨១.១៧៦.២១៦</b>	<b>១៣៥.៨០៥.៤៤១</b>
<b>បំណុល និងមូលធនសរុប</b>		<b>៤.៣៣៤.៣៣៤.៧៧៩</b>	<b>៤.១១៣.១០៧.៣៧៤</b>	<b>១.០៧១.៥២៨.៩៩៤</b>	<b>១.០០៩.៣៥១.៥០៤</b>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៨ ដល់ទំព័រទី ៥០ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញនេះ។

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតសរុបចន្លោះពេលមិនពេញលេញ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

គំនិតសម្គាល់	ដំណាច់ការិយបរិច្ឆេទ៣ខែ				ដំណាច់ការិយបរិច្ឆេទ១២ខែ				
	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩	
	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
		(របាយការណ៍រៀងរាល់ថ្ងៃ)		(របាយការណ៍រៀងរាល់ថ្ងៃ)		(របាយការណ៍រៀងរាល់ថ្ងៃ)		(របាយការណ៍រៀងរាល់ថ្ងៃ)	
ចំណូលកាត់ប្រាក់	២៤	១៦៧.៥៧៣.៤១១	១៥០.១១៨.៨៨៤	៤១.២៣៣.៦១៥	៣៦.៥៨៧.៧៩៣	៦៦៥.៦១៤.៤៥០	៥២២.៧៥០.៩៧៦	១៦៧.២៦១.៨២២	១២៥.០១០.៦០៦
ចំណាយកាត់ប្រាក់	២៤	(៦២.៩៦៥.៩០៩)	(៦៧.៣៤០.៩៨៥)	(១៥.៤៩៧.៥៤០)	(១៦.៥៧៤.២០៣)	(២៦៥.៦៤៥.៨១៦)	(២១៥.៤៨៥.៨០០)	(៦៦.១៤៥.០៨៤)	(៥៣.១៨០.១០៩)
<b>ចំណូលសរុប</b>	២៤	១០៤.៦០៧.៥០២	៨៣.៧៧៧.៨៩៩	២៥.៧៣៦.០៧៥	២០.០១៣.៥៩០	៣៩៩.៩៦៨.៦៣៤	៣០៧.២៦៥.១៧៦	១០១.១១៦.៧៣៨	៧២.៨៣០.៤៩៧
ចំណូលកម្រៃធានា	២៥	៥.៩១១.០៣៣	៣.១៨៥.៥៥០	១.៤៥៥.៤៨៦	៧៨៥.០២៤	១៥.៥៤៨.៨១៧	១២.៦១៤.៥១៩	៤.៧៩៤.៩០២	៣.១១៣.១៥៨
ចំណាយកម្រៃធានា	២៥	(១៣៩.៩៣២)	(១៦២.០៩៣)	(៣៤.៤៣២)	(៣៩.៤៩៥)	(៦៥៨.៨២៥)	(១.១១៨.៣៨៦)	(១៧១.៤០៤)	(២៧៦.០០៨)
<b>ចំណូលសរុបមុនពន្ធដារ</b>	២៥	៥.៧៧១.១០១	៣.០២៣.៤៥៧	១.៤២១.០៥៤	៧៤៥.៥២៩	១៤.៨៩០.០០០	១១.៥០៦.១៣៥	៤.៦២៣.៤៩៨	២.៨៣៧.១៥០
ចំណូលប្រតិបត្តិការផ្សេងៗ (ខាត)/ចំណេញផ្សេងៗ - សុទ្ធ		១.៩៣១.៧១៥	៨៨១.២៨៥	៤៧៥.៣២៤	២១៦.៩០៦	៦.២៥០.៤១៤	៤.៤២៤.០២៧	១.៥៣០.០៩២	១.០៩១.៨១៣
<b>ចំណូលសរុបមុនពន្ធដារសរុប</b>		១.៣០៩.២៨៨	១៥២.៧៤០	៩០០.៣៧៨	៤៦០.៦៣៣	១១.១៤០.៤១៤	១០.០៨២.១៦២	៦.១៥៣.៥៩០	៣.៩២៨.៩៦៣
ចំណាយប្រតិបត្តិការផ្សេងៗ		៣.២៤១.០០៣	១.០៧៥.០៣៩	៧៥៧.៤៩១	២៦៤.៥៩២	៥.៧១១.២១៩	៦.០០៨.៧៨៧	១.៤០០.៨៣៨	១.៤៨២.៩១២
<b>ចំណូលសរុបមុនពន្ធដារសរុប</b>		២.០៦៨.២៨៥	៤៧៧.៧០១	១៤២.៨៨៧	១៩៦.០៤១	៥.៤២៩.១៩៥	៤.០៧៣.៣៧៥	៤.៧៥២.៧៥២	២.៤៤៦.០៥១
ខាតពីការថយចុះតម្លៃធានា	២៦	២.០១១.៣៤៤	(៧.២២៤.៨៦៧)	៤៤៥.៩២០	(១.៧៧៨.២១០)	(៤៣.៣៥៧.៩០១)	(១៧.២៣៦.៦០៥)	(១០.៦៣៤.៧៥៦)	(៤.២៥៧.៨៥២)
<b>ចំណូលសរុបមុនពន្ធដារសរុប</b>	២៦	៤.០៧៩.៦២៩	(៦.៧៤៧.១៦៦)	៥៨៨.៨០៧	(១.៥៨២.១៦៩)	(៣៧.២៨៥.៧០៦)	(១៣.១៦៨.៨៣៦)	(៥.៤៣៦.៧៦០)	(១.៨១១.៧៩៩)
ចំណាយបុគ្គលិក	២៧	(២៩.២៤០.៣៥០)	(២៨.៥៣០.៨៩២)	(៧.១៩៤.៩៦៨)	(៧.០២២.១២៥)	(១១៥.៧០៨.៩៣៤)	(១០០.០៦០.៧១៩)	(២៨.៣៨០.៩០១)	(២៤.៦៩៤.១៥៦)
ចំណាយរំលស់សម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី		(២.៤៣៥.០២៩)	(២.៧៥៦.១៥៩)	(៥៩៩.១៧១)	(៦៧៨.៣៥៦)	(១០.២៤៦.៦១៦)	(១០.៣០៧.០៨៣)	(២.៥១២.៥៣៨)	(២.៥៤៧.៧០៣)
ចំណាយប្រតិបត្តិការផ្សេងៗ	២៨	(១១.១០៣.៣៧៥)	(១០.៤២១.៧៨៧)	(២.៧៣២.១៣០)	(២.៥៦៥.០៤៧)	(៣៩.៤៤១.០១៧)	(៣៦.១៦៦.៧៤២)	(៩.៧៧២.១៤១)	(៨.៩២៥.៦៥២)
<b>ចំណេញមុនពន្ធដារសរុប</b>		៧៧.២៨៦.២០៦	៣៧.៥៤៦.៦៥០	១៧.៥៦៦.៦៣១	៩.៣៣៥.៥៧៣	២១១.៣៣៨.៣៧៣	១៦០.៩៩៨.៩១៤	៥១.៨៣៦.៧៣៤	៣៩.៧៣៣.១៥៦
ចំណាយពន្ធលើប្រាក់ចំណូល	២៩	(៤.៥៨១.៨៤២)	(៥.២៨៧.២៧៥)	(១.១២៧.៤២២)	(១.៣០១.៣២៣)	(៣១.៤៨៧.៧៥២)	(១៧.២៦៦.០៧២)	(៧.៨២១.៣៧៧)	(៤.២៦១.១២៣)
<b>ចំណេញមុនពន្ធដារសរុប</b>		៧២.៧០៤.៣៦៤	៣២.២៥៩.៣៧៥	១៦.៤៣៩.២០៩	៨.០៣៤.២៥០	១៧៩.៨៥០.៦២១	១៤៣.៧៣២.៨៤២	៤៤.០១៥.៣៥៧	៣៥.៤៧២.០៣៣
លទ្ធផលលម្អិតផ្សេងៗ៖									
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត									
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	២.០៦២.០៥៧	(២៨០.៥៨១)	-	-	១.៣៧៧.៤៤៣	(១.៤៤៣.០៥២)
លទ្ធផលលម្អិតផ្សេងៗសម្រាប់ការិយបរិច្ឆេទកាត់កងពន្ធរួប		-	-	២.០៦២.០៥៧	(២៨០.៥៨១)	-	-	១.៣៧៧.៤៤៣	(១.៤៤៣.០៥២)
<b>លទ្ធផលលម្អិតសរុបមុនពន្ធដារសរុប</b>		៧២.៧០៤.៣៦៤	៣២.២៥៩.៣៧៥	១៨.៥០១.២៦៦	៧.៧៥៣.៦៦៩	១៧៩.៨៥០.៦២១	១៤៥.១០៩.២៨៥	៤៥.៤៦៧.៧១៤	៣៤.០២៩.០០១
<b>ចំណេញសរុបសរុប</b>		៧២.៧០៤.៣៦៤	៣២.២៥៩.៣៧៥	១៦.៤៣៩.២០៩	៨.០៣៤.២៥០	១៧៩.៨៥០.៦២១	១៤៥.១០៩.២៨៥	៤៤.០១៥.៣៥៧	៣៤.៥៨៦.០០៣
ម្ចាស់ក្រុមហ៊ុន		៧២.៧០៤.៣៦៤	៣២.២៥៩.៣៧៥	១៦.៤៣៩.២០៩	៨.០៣៤.២៥០	១៧៩.៨៥០.៦២១	១៤៥.១០៩.២៨៥	៤៤.០១៥.៣៥៧	៣៤.៥៨៦.០០៣
<b>លទ្ធផលលម្អិតសរុបសរុប</b>		៧២.៧០៤.៣៦៤	៣២.២៥៩.៣៧៥	១៨.៥០១.២៦៦	៧.៧៥៣.៦៦៩	១៧៩.៨៥០.៦២១	១៤៥.១០៩.២៨៥	៤៥.៤៦៧.៧១៤	៣៤.០២៩.០០១
ម្ចាស់ក្រុមហ៊ុន		៧២.៧០៤.៣៦៤	៣២.២៥៩.៣៧៥	១៨.៥០១.២៦៦	៧.៧៥៣.៦៦៩	១៧៩.៨៥០.៦២១	១៤៥.១០៩.២៨៥	៤៥.៤៦៧.៧១៤	៣៤.០២៩.០០១

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៨ ដល់ទំព័រទី ៥០ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញនេះ។

**ក្រុមហ៊ុន រិលអូរិនស៊ី (ខេមបូឌា) ភីអិលស៊ី**

**របាយការណ៍បម្រែបម្រួលមូលធនបន្ថែមពេលមិនពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

	ដែលបានសម្រួលក្រុមហ៊ុន													
	ដើមទុន ពាន់រៀល	ប្រាក់ចំណេញ រក្សាទុក ពាន់រៀល	ទុនបម្រុង ទុនរំលែក ពាន់រៀល	បុរេប្រទានការ ជាក់លាក់ ពាន់រៀល	ទុនបម្រុង កាត់បន្ថយ ពាន់រៀល	ទុនបម្រុង ផ្សេងៗ ពាន់រៀល	សរុប ពាន់រៀល	ដើមទុន ដុល្លារអាមេរិក	ប្រាក់ចំណេញ រក្សាទុក ដុល្លារអាមេរិក	ទុនបម្រុង ទុនរំលែក ដុល្លារអាមេរិក	បុរេប្រទានការ ជាក់លាក់ ដុល្លារអាមេរិក	ទុនបម្រុង កាត់បន្ថយ ដុល្លារអាមេរិក	ទុនបម្រុង ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩</b>	១២០.០០០.០០០	៦៦.៤៩៧.០៤៤	១១០.៤១៥.១១៦	២០.៨៤៦.៦០០	៨.៣៨៤.៧៦៩	-	៣២៦.១៤៣.៥២៩	២៩.៧០១.៣៧៣	១៦.៥១៧.៨៣២	២៧.៣០០.២០៣	៥.១៥៣.៦៧១	២.០៧៥.១៤២	៤២២.៣៩៣	៨១.១៧០.៦១៤
ចំណេញក្នុងការិយបរិច្ឆេទ (ព្រមទាំងការិយបរិច្ឆេទ)	-	១៤៣.៧៣២.៨៤២	-	-	-	-	១៤៣.៧៣២.៨៤២	-	៣៥.៤៧២.០៧៣	-	-	-	-	៣៥.៤៧២.០៧៣
លទ្ធផលលម្អិតផ្សេងៗ – លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	-	(១.៤៤៣.០៥២)	(១.៤៤៣.០៥២)
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>	-	១៤៣.៧៣២.៨៤២	-	-	-	-	១៤៣.៧៣២.៨៤២	-	៣៥.៤៧២.០៧៣	-	-	-	(១.៤៤៣.០៥២)	៣៤.០២៥.០២១
<b>ប្រតិបត្តិការសម្រេចបានសម្រាប់ក្រុមហ៊ុន:</b>														
ការចេញផ្សាយដើមទុន	៨៣.៥៣០.៨០០	-	-	-	-	-	៨៣.៥៣០.៨០០	២០.៦១៤.៧០៩	-	-	-	-	-	២០.៦១៤.៧០៩
ផ្ទេរទៅដើមទុន	២០.៨៤៦.៦០០	-	-	(២០.៨៤៦.៦០០)	-	-	៥.១៤៤.៧៦៨	-	-	(៥.១៤៤.៧៦៨)	-	-	-	-
ផ្ទេរទៅទុនបម្រុងតាមច្បាប់	-	(១០០.០០០.០០០)	១០០.០០០.០០០	-	-	-	-	-	(២៤.៦៧៩.១៧១)	២៤.៦៧៩.១៧១	-	-	-	-
ផ្ទេរទៅទុនបម្រុងតាមច្បាប់	-	(២.៣០៩.៩៩១)	-	-	២.៣០៩.៩៩១	-	-	-	(៥៧០.០៨៧)	៥៧០.០៨៧	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	(៨.៩០៣)	-	-	(៨.៩០៣)
<b>ប្រតិបត្តិការសម្រេចបានសម្រាប់ក្រុមហ៊ុន</b>	<b>១០៤.៣៧៧.៤០០</b>	<b>(១០២.៣០៩.៩៩១)</b>	<b>១០០.០០០.០០០</b>	<b>(២០.៨៤៦.៦០០)</b>	<b>២.៣០៩.៩៩១</b>	<b>-</b>	<b>៨៣.៥៣០.៨០០</b>	<b>២៥.៧៥៩.៤៧៧</b>	<b>(២៤.៦៤៩.២៥៨)</b>	<b>២៤.៦៧៩.១៧១</b>	<b>(៤.១៥៣.៦៧១)</b>	<b>៥៧០.០៨៧</b>	<b>-</b>	<b>២០.៦០៥.៨០១</b>
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (ព្រម ការិយបរិច្ឆេទ)</b>	<b>២២៤.៣៧៧.៤០០</b>	<b>១០៧.៩១៩.៨៥៥</b>	<b>២១០.៤១៥.១១៦</b>	<b>-</b>	<b>១០.៦៩៤.៧៦០</b>	<b>-</b>	<b>៥៤៣.៤០៧.១៧១</b>	<b>៥៥.៤៦០.៨៤០</b>	<b>២៦.៧៤០.៦៤៧</b>	<b>៥១.៩៧៩.៣៧៤</b>	<b>-</b>	<b>២.៦៤៥.២២៩</b>	<b>(១.០២០.៦៥៩)</b>	<b>១៣៥.៨០៥.៤៤១</b>
<b>សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០</b>	<b>២២៤.៣៧៧.៤០០</b>	<b>១០៧.៩១៩.៨៥៥</b>	<b>២១០.៤១៥.១១៦</b>	<b>-</b>	<b>១០.៦៩៤.៧៦០</b>	<b>-</b>	<b>៥៤៣.៤០៧.១៧១</b>	<b>៥៥.៤៦០.៨៤០</b>	<b>២៦.៧៤០.៦៤៧</b>	<b>៥១.៩៧៩.៣៧៤</b>	<b>-</b>	<b>២.៦៤៥.២២៩</b>	<b>(១.០២០.៦៥៩)</b>	<b>១៣៥.៨០៥.៤៤១</b>
ចំណេញក្នុងការិយបរិច្ឆេទ	-	១៧៩.៤៥០.៦២១	-	-	-	-	១៧៩.៤៥០.៦២១	-	៤៤.០១៥.៣៥៧	-	-	-	-	៤៤.០១៥.៣៥៧
លទ្ធផលលម្អិតផ្សេងៗ – លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	-	១.៣៧៧.៤៥៣	១.៣៧៧.៤៥៣
<b>សមតុល្យនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០</b>	<b>-</b>	<b>១៧៩.៤៥០.៦២១</b>	<b>-</b>	<b>-</b>	<b>-</b>	<b>-</b>	<b>១៧៩.៤៥០.៦២១</b>	<b>-</b>	<b>៤៤.០១៥.៣៥៧</b>	<b>-</b>	<b>-</b>	<b>-</b>	<b>១.៣៧៧.៤៥៣</b>	<b>៤៥.៣៩២.៨១០</b>
<b>ប្រតិបត្តិការសម្រេចបានសម្រាប់ក្រុមហ៊ុន:</b>														
ផ្ទេរទៅទុនបម្រុងតាមច្បាប់	-	១០.៦៩៤.៧៦០	-	-	(១០.៦៩៤.៧៦០)	-	-	-	២.៦២៣.១៩៤	-	-	(២.៦២៣.១៩៤)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	(២២.០៣៥)	-	(២២.០៣៥)
<b>ប្រតិបត្តិការសម្រេចបានសម្រាប់ក្រុមហ៊ុន</b>	<b>-</b>	<b>១០.៦៩៤.៧៦០</b>	<b>-</b>	<b>-</b>	<b>(១០.៦៩៤.៧៦០)</b>	<b>-</b>	<b>-</b>	<b>-</b>	<b>២.៦២៣.១៩៤</b>	<b>-</b>	<b>-</b>	<b>(២២.០៣៥)</b>	<b>-</b>	<b>(២២.០៣៥)</b>
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	<b>២២៤.៣៧៧.៤០០</b>	<b>២១៨.៦១៤.៦១៦</b>	<b>២១០.៤១៥.១១៦</b>	<b>-</b>	<b>១០.៦៩៤.៧៦០</b>	<b>-</b>	<b>៧៣២.៨៥៧.៧៩២</b>	<b>៥៥.៤៦០.៨៤០</b>	<b>៧៣.៣៧៩.១៩៤</b>	<b>៥១.៩៧៩.៣៧៤</b>	<b>-</b>	<b>២.៦២៣.១៩៤</b>	<b>៣៥.៣៩២.៨១០</b>	<b>១៤១.១៧៦.២១៦</b>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៨ ដល់ទំព័រទី ៥០ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលមិនពេញលេញនេះ។



**ក្រុមហ៊ុន រិលអូរិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**របាយការណ៍លំហូរសាច់ប្រាក់បន្ថែមពេលមិនពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ១២ខែ			
		៣១ ធ្នូ ២០២០ លានរៀល	៣១ ធ្នូ ២០១៩ លានរៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
			(រយការណ៍ឡើងវិញ)		(រយការណ៍ឡើងវិញ)
<b>លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>					
សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ	៣០	(១៨៣.៣៤៣.៩៤៩)	(៥២៣.០១២.៨២៨)	(៤៤.៩៧០.៣១០)	(១២៩.០៧៥.២២៩)
ការប្រាក់បានទទួល		៦៦៥.០៨០.៤២៤	៥៣៣.៩៣៣.៩៧៨	១៦៣.១២៩.៨៥៦	១៣១.៧៧០.៤៧៨
ការប្រាក់បានបង់		(២៦០.៥៧៨.៤៣៤)	(១៩០.៤៤៣.៦២២)	(៦៣.៩១៤.២៩៩)	(៤៦.៩៩៩.៩០៧)
ពន្ធលើប្រាក់ចំណូលបានបង់		(១៣.៩៣១.២៩៩)	(២៥.៧១៤.១៨៥)	(៣.៤១៧.០៤៧)	(៦.៣៤៦.០៤៨)
អត្ថប្រយោជន៍បុគ្គលិកបានបង់		(៥.៤៥៦.៩៧១)	-	(១.៣៣៨.៤៧៧)	-
<b>សាច់ប្រាក់ពី/ (បានប្រើក្នុង) សកម្មភាព ប្រតិបត្តិការ</b>		<b>២០១.៧៦៩.៧៧១</b>	<b>(២០៥.២៣៦.៦៥៧)</b>	<b>៤៩.៤៨៩.៧៦៣</b>	<b>(៥០.៦៥០.៧០៦)</b>
<b>លំហូរសាច់ប្រាក់បានប្រើក្នុងសកម្មភាព វិនិយោគ</b>					
ប្រាក់តម្កល់ធានាលើដើមទុន		-	(១០.៤៣៧.៧៤០)	-	(២.៥៧៥.៩៤៨)
ប្រាក់តម្កល់ និងការដាក់ប្រាក់នៅធនាគារកណ្តាល - កាលកំណត់លើសបីខែ		១.២១៧.៣៩០	-	២៩៨.៥៩៩	-
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១១	(៣.៩៣១.៥១៤)	(៥.៦៨៥.៦១៥)	(៩៦៤.៣១៥)	(១.៤០៣.១៦៣)
ការទិញទ្រព្យសម្បត្តិអរូបី	១៣	(១.៦៤៣.៦៦២)	(៩៨៨.៤៧៨)	(៤០៣.១៥៥)	(២៤៣.៩៤៨)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		៨០.៦៩១	១៦.១៣៥	១៩.៧៩២	៣.៩៨២
<b>សាច់ប្រាក់បានប្រើក្នុងសកម្មភាពវិនិយោគ</b>		<b>(៤.២៧៧.០៩៥)</b>	<b>(១៧.០៩៥.៦៩៨)</b>	<b>(១.០៤៩.០៧៩)</b>	<b>(៤.២១៩.០៧៧)</b>
<b>លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន</b>					
សាច់ប្រាក់បានពីការចេញផ្សាយដើមទុន		-	៨៣.៥៣០.៨០០	-	២០.៦១៤.៧០៩
សាច់ប្រាក់បានពីប្រាក់កម្ចី		២៤៩.៩០៥.០៧១	៦៩៦.៨៨១.៥៣១	៦១.២៩៦.៣១៤	១៧១.៩៨៤.៥៨៣
ការទូទាត់សងប្រាក់កម្ចី		(៥៩១.៧៧៣.៥៩១)	(២៨៤.៩៧៦.៤៨៩)	(១៤៥.១៤៩.២៧៤)	(៧០.៣២៩.៨៣៤)
សាច់ប្រាក់បានពីអនុបំណុល		៦០.១៦៩.២៩៩	៤០.៦៨០.០០០	១៤.៧៥៨.២២៩	១០.០៣៩.៤៨៧
ការទូទាត់សងអនុបំណុល		(១៤.៦០២.០០០)	(៥.២៦៤.៤០០)	(៣.៥៨១.៥៥៥)	(១.២៩៩.២១០)
សាច់ប្រាក់បានពីការចេញផ្សាយសញ្ញាប័ណ្ណសាដីរកម្ម		-	៨០.០០០.០០០	-	១៩.៧៤៣.៣៣៧
ចំណែកប្រាក់ដើមក្នុងការទូទាត់កតិកសន្យា		(៤.៧៨១.៥៣២)	(៥.៦២៤.៨៧១)	(១.១៧២.៨០៦)	(១.៣៨៨.១៧២)
<b>សាច់ប្រាក់ (បានប្រើក្នុង) / បានពីសកម្មភាព ហិរញ្ញប្បទាន</b>		<b>(៣០១.០៨២.៧៥៣)</b>	<b>៦០៥.២២៦.៥៧១</b>	<b>(៧៣.៨៤៩.០៩២)</b>	<b>១៤៩.៣៦៤.៩០០</b>
<b>(កំហាម) / កំណើនសាច់ប្រាក់និងសាច់ប្រាក់ សមមូលសុទ្ធ</b>		<b>(១០៣.៥៩០.០៧៧)</b>	<b>៣៨២.៨៩៤.២១៦</b>	<b>(២៥.៤០៨.៤០៨)</b>	<b>៩៤.៤៩៥.១១៧</b>
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើម ការិយបរិច្ឆេទ		៧៥២.២៣១.២៦៦	៣៦៩.៣៣៧.០៥០	១៨៤.៥០៦.០៧៥	៩១.១៤៩.៣២១
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	១.២៥៨.៦២២	(១.០៤៧.៨០៨)
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលនា ដំណាច់ការិយបរិច្ឆេទ</b>		<b>៦៤៨.៦៤១.១៨៩</b>	<b>៧៥២.២៣១.២៦៦</b>	<b>១៦០.៣៦២.២៨៩</b>	<b>១៨៤.៥៩៦.៦៣០</b>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៨ ដល់ទំព័រទី ៥០ គឺជាផ្នែកនៃព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលមិនពេញលេញនេះ។

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលមិនពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**១. ព័ត៌មានទូទៅ**

ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (អតីត ធនាគារ ភូមិ (ខេមបូឌា) អិលធីឌី) (ហៅកាត់ថា “ក្រុមហ៊ុន”) គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា ដោយបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិត ដែលមានវិញ្ញាបនបត្រចុះបញ្ជីលេខ Co.១៤១៣ E/ ២០០២ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០២ និងបានប្តូរទៅវិញ្ញាបនបត្រថ្មីលេខ ០០០១២៨២៩ ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៥។ បន្ទាប់ពីការផ្លាស់ប្តូររចនាសម្ព័ន្ធនៃការកាន់កាប់ភាគហ៊ុនក្នុងខែកញ្ញា ឆ្នាំ២០១៤ ក្រុមហ៊ុនបានក្លាយជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន LOLC Micro Investments Ltd., ជាក្រុមហ៊ុនដែលបានចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសស្រីលង្កា។ ក្រុមហ៊ុនមេធំជាងគេគឺក្រុមហ៊ុន LOLC Holdings PLC (អតីត ក្រុមហ៊ុន Lanka ORIX Leasing Company PLC) ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅប្រទេសស្រីលង្កា និងបានចុះបញ្ជីក្នុងផ្សារមូលបត្រ Colombo ។

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (“MDI”) ពីធនាគារជាតិ នៃ កម្ពុជា (ហៅកាត់ថា “NBC” ឬ “ធនាគារកណ្តាល”) ដើម្បីធ្វើប្រតិបត្តិការទទួលប្រាក់បញ្ញើពីអតិថិជន។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមហ៊ុន LOLC Micro investments Ltd. និងក្រុមហ៊ុន DWM Investment Asia Ltd បានផ្ទេរ/លក់ភាគហ៊ុនរបស់ខ្លួនចំនួន ៩៦,៩៧% ទៅឱ្យក្រុមហ៊ុន LOLC Private Limited ដែលត្រូវបានអនុម័តដោយ NBC នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។ NBC បានអនុម័តការផ្លាស់ប្តូរភាគទុនិក នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ហើយក្រសួងពាណិជ្ជកម្មបានអនុម័តនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។

សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ (ទទួលប្រាក់បញ្ញើ និងផ្តល់ប្រាក់កម្ចី) ជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ សហគ្រាសធុនតូច ក៏ដូចជា សហគ្រាសធុនតូច និងមធ្យម តាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងតាមបណ្តាសាខាផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គោលបំណងនៃអាជីវកម្មរបស់ក្រុមហ៊ុនគឺផ្តល់នូវសេវាផ្នែកហិរញ្ញវត្ថុដែលមានទំនុកចិត្ត និងអាចទទួលយកបាន ជូនដល់សហគ្រិននៃសហគ្រាសធុនតូច ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម។

ក្រុមហ៊ុនមានការិយាល័យចំនួន ៧៩ ទីតាំង (៧៨ សាខា និងការិយាល័យកណ្តាលមួយនៅរាជធានីភ្នំពេញ)។ ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុន មានទីតាំងស្ថិតនៅអគារលេខ ៦៦៦B ផ្លូវលេខ ២៧១ សង្កាត់ បឹងទំពុន ២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយ ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលមិនពេញលេញនេះ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។

ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលមិនពេញលេញ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានត្រួតពិនិត្យ ប៉ុន្តែមិនត្រូវបានធ្វើសវនកម្មទេ។

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**២. មូលដ្ឋាននៃការរៀបចំព័ត៌មានហិរញ្ញវត្ថុ**

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាម ស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា CIAS 34 ស្តីពី “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញនេះ មិនរួមបញ្ចូលនូវកំណត់សម្គាល់ទាំងអស់ ដែលត្រូវបានបង្ហាញជាទូទៅនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានធ្វើសវនកម្មទេ។ ដូចនេះ របាយការណ៍នេះគួរត្រូវបានអានភ្ជាប់ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានធ្វើសវនកម្ម សម្រាប់ដំណាច់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (CIFRS)។

គោលការណ៍គណនេយ្យដែលបានអនុវត្ត មានសង្គតិភាពជាមួយនឹងគោលការណ៍គណនេយ្យក្នុងឆ្នាំហិរញ្ញវត្ថុមុន និងគោលការណ៍គណនេយ្យក្នុងការិយបរិច្ឆេទមុន ដែលពាក់ព័ន្ធ។

ព័ត៌មានប្រៀបធៀបសម្រាប់របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេលមិនពេញលេញសម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងកំណត់សម្គាល់ពន្យល់ពាក់ព័ន្ធ សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ត្រូវបានត្រួតពិនិត្យ ប៉ុន្តែមិនត្រូវបានធ្វើសវនកម្មទេ។

**ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្ម ដែលក្រុមហ៊ុនបានអនុវត្ត**

ស្តង់ដារគណនេយ្យថ្មី ឬវិសោធនកម្មមួយចំនួន បានចូលជាធរមានសម្រាប់ការិយបរិច្ឆេទរបាយការណ៍នេះ។ ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្មទាំងនោះមិនមានផលប៉ះពាល់ចំពោះក្រុមហ៊ុនទេ ដូចនេះក្រុមហ៊ុនមិនបានផ្លាស់ប្តូរគោលការណ៍គណនេយ្យរបស់ខ្លួន ឬធ្វើនិយ័តកម្មត្រឡប់ក្រោយ ដោយសារការអនុវត្តស្តង់ដារទាំងនោះទេ។

*សម្បទានសម្រាប់ការជួលពាក់ព័ន្ធនឹងផលប៉ះពាល់របស់ COVID-19 – វិសោធនកម្ម CIFRS 16*

ដោយសារផលប៉ះពាល់បណ្តាលមកពីវីរុស novel coronavirus (COVID-19) ដែលបានការរាតត្បាតជាសកល សម្បទានសម្រាប់ការជួលត្រូវបានផ្តល់ឱ្យភាគីអ្នកជួល។ សម្បទាននេះអាចស្ថិតក្នុងទម្រង់ផ្សេងៗ រួមមាន ការផ្អាកការបង់ថ្លៃឈ្នួល និងការពន្យារពេលទូទាត់ថ្លៃឈ្នួលជាដើម។ ក្នុងខែឧសភា ឆ្នាំ២០២០ IASB បានធ្វើវិសោធនកម្ម CIFRS 16 ស្តីពី “ភតិសន្យា” ដែលផ្តល់ភាគីអ្នកជួលនូវជម្រើសក្នុងការកាត់ត្រាសម្បទានសម្រាប់ការជួល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមវិធីដូចគ្នានឹងពេលដែលមិនមានការកែប្រែភតិសន្យាដែរ។ ក្នុងករណីជាច្រើន ព្រឹត្តិការណ៍បែបនេះនឹងបណ្តាលឱ្យមានការកាត់ត្រាគណនេយ្យសម្រាប់សម្បទានជាការទូទាត់ភតិសន្យាផ្សេងៗ ក្នុងការិយបរិច្ឆេទដែលមានការផ្តល់សម្បទាន។

អង្គការនានាដែលអនុវត្តការកាត់ត្រាជាក់ស្តែង ត្រូវលាតត្រដាងអង្គហេតុនេះ ថាតើការអនុវត្តនេះត្រូវបានអនុវត្តចំពោះសម្បទានសម្រាប់ការជួលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងអស់ដែរឬទេ ប្រសិនបើមិនអនុវត្តចំពោះកិច្ចសន្យាទាំងអស់ នោះត្រូវលាតត្រដាងព័ត៌មានអំពីលក្ខណៈនៃកិច្ចសន្យាដែលត្រូវបានអនុវត្ត ក៏ដូចជាចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងចំណេញខាត ដែលកើតមកពីសម្បទានសម្រាប់ការជួល។

ក្រុមហ៊ុនមិនមានសម្បទានសម្រាប់ការជួលក្នុងអំឡុងការិយបរិច្ឆេទនេះទេ ដូចនេះ វិសោធនកម្មនេះមិនមានផលប៉ះពាល់ចំពោះព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមិនពេញលេញនេះទេ។

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៣. បម្រែបម្រួលសំខាន់ៗ ក្នុងការិយបរិច្ឆេទរាយការណ៍នេះ  
ផលប៉ះពាល់បណ្តាលមកពី COVID-19 ចំពោះការិយបរិច្ឆេទ**

COVID-19 ដែលត្រូវបានប្រកាសថាជាជំងឺឆ្លងរាតត្បាតជាសកល បានឆ្លងរាលដាលមកដល់ប្រទេសកម្ពុជា ចាប់តាំងពីចុងខែមករា ឆ្នាំ២០២០។ ដោយសារវីរុស COVID-19 បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស បានធ្វើឱ្យវិស័យ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជារងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនឹងការធ្លាក់ចុះ ហើយការបន្តការធ្លាក់ចុះក្នុងវិស័យសេដ្ឋកិច្ចនេះ អាចមានផល ប៉ះពាល់ជាសារវន្តចំពោះគុណភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ រួមទាំង ឥណទាន និងបុរេប្រទានផងដែរ។ ផលប៉ះពាល់របស់ COVID-19 ចំពោះហានិភ័យឥណទានអាចមានលក្ខណៈធ្ងន់ធ្ងរ និងបន្ទាន់ចំពោះវិស័យមួយចំនួន។ ក្នុងការពិចារណាអំពី ផលប៉ះពាល់របស់ COVID-19 ចំពោះឥណទាន និងបុរេប្រទានរបស់ក្រុមហ៊ុន គណៈគ្រប់គ្រងបានបន្តធ្វើបច្ចុប្បន្នកម្មធាតុ អចេរម៉ាក្រូសេដ្ឋកិច្ចប្រចាំត្រីមាស ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ទៅក្នុងគំរូនាពេលអនាគតរបស់ វា។ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ គណៈគ្រប់គ្រងបានធ្វើបច្ចុប្បន្នកម្មធាតុអចេរម៉ាក្រូ សេដ្ឋកិច្ច ដែលមានចុងក្រោយបំផុត រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ គណៈគ្រប់គ្រងជឿជាក់ថា និយ័តកម្មនេះនឹង ឆ្លុះបញ្ចាំងនូវលក្ខខណ្ឌសេដ្ឋកិច្ចថ្មីៗចុងក្រោយបំផុត។ ការអូសបន្លាយរបស់វីរុស COVID-19 ក៏បានបណ្តាលឱ្យ បរិយាកាសសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់ ដែលអាចធ្វើឱ្យចំណាយសម្រាប់ការិយបរិច្ឆេទឥណទានកាន់តែខ្ពស់។ ជាលទ្ធផល គណៈគ្រប់គ្រងបានកែតម្រូវភាគរយនៃការថ្លឹងប្រូបាប នៅក្នុងការថ្លឹងប្រូបាបនាពេលអនាគតចំពោះប្រូបាប នៃ ការការិយបរិច្ឆេទសងប្រាក់ (“PD”) ដោយបានកំណត់យកការថ្លឹងខ្ពស់ជាងមុន ចំពោះសេណារីយ៉ូដែលអាក្រក់បំផុត និងទម្ងន់ ទាបជាងមុន ចំពោះសេណារីយ៉ូដែលល្អបំផុត ដោយរក្សាភាគរយមូលដ្ឋានដូចគ្នា។

តារាងខាងក្រោមនេះបង្ហាញពីភាគរយនៃការថ្លឹងប្រូបាបសេណារីយ៉ូ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (មុនការ ឆ្លងរាលដាលនៃ COVID-19) និងគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ (ក្រោយការឆ្លងរាលដាលនៃ COVID-19)។

**ការថ្លឹងប្រូបាបសេណារីយ៉ូ**

	<b>មូលដ្ឋាន</b>	<b>ល្អបំផុត</b>	<b>អាក្រក់បំផុត</b>
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	%	%	%
ការថ្លឹងប្រូបាបសេណារីយ៉ូ	៦០%	១៥%	២៥%
	<b>មូលដ្ឋាន</b>	<b>ល្អបំផុត</b>	<b>អាក្រក់បំផុត</b>
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	%	%	%
ការថ្លឹងប្រូបាបសេណារីយ៉ូ	៦០%	២០%	២០%

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៣. បម្រែបម្រួលសំខាន់ៗ ក្នុងការិយបរិច្ឆេទរាយការណ៍នេះ (ត)**

ក្នុងការពិចារណាអំពីផលប៉ះពាល់នៃ COVID-19 ធនាគារកណ្តាលបានចេញសារាចរណែនាំមួយ ស្តីពីការរៀបចំឥណទានឡើងវិញ ក្នុងអំឡុងពេល COVID-19 ដោយបានលើកទឹកចិត្តឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ឱ្យអ្នកខ្ចីប្រាក់ដែលស្ថិតនៅក្នុងវិស័យអាទិភាពមួយចំនួន ដែលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជម្ងឺឆ្លងរាតត្បាតនេះ។ ក្រុមហ៊ុនបានរៀបចំឥណទានឡើងវិញចំពោះអ្នកខ្ចីប្រាក់ ដែលមានផលវិបាកផ្នែកហិរញ្ញវត្ថុ។ ជាលទ្ធផល ក្រុមហ៊ុនបានបន្ថយកម្រិតដំណាក់កាលរបស់អ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យមានការទទួលស្គាល់ចំណាយសម្រាប់ការថយចុះតម្លៃឥណទានខ្ពស់ នៅក្នុងការិយបរិច្ឆេទនេះ។

ក្រៅពីការកាត់ត្រាការខាតពីការថយចុះតម្លៃបន្ថែម គណៈគ្រប់គ្រងយល់ឃើញថា សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនអាចមានភាពយឺតយ៉ាវ ក្នុងរយៈពេលខ្លីនេះ ប៉ុន្តែនឹងមិនបណ្តាលឱ្យក្រុមហ៊ុនមានបញ្ហាផ្នែកនិរន្តរភាពអាជីវកម្មទេ ដោយយោងទៅតាមទំហំនៃប្រតិបត្តិការ កម្រិតនៃប្រាក់ចំណេញនាពេលបច្ចុប្បន្ន និងទំហំសាច់ប្រាក់ងាយស្រួលរបស់ក្រុមហ៊ុន។

**៤. ការប៉ាន់ស្មានគណនេយ្យ ការសន្មត និងការវិនិច្ឆ័យសំខាន់ៗ**

ក្រុមហ៊ុនធ្វើការប៉ាន់ស្មាន និងការសន្មត ដោយគិតទៅលើអនាគត។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មាន កម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ការប៉ាន់ស្មាន និងការសន្មត ដែលមានហានិភ័យជាសារវន្ត បណ្តាលឱ្យមាននិយ័តកម្មធំដុំចំពោះតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទរាយការណ៍បន្ទាប់ ត្រូវបានគូសបញ្ជាក់ដូចខាងក្រោម៖

**ក. ការវាស់វែងសំវិធានធនការខាតឥណទានព័ត៌មាន**

ក្រុមហ៊ុនវាយតម្លៃដោយឈរលើមូលដ្ឋានការខាតឥណទានព័ត៌មានទុកនាពេលអនាគត (“ECL”) ដែលពាក់ព័ន្ធនឹងទ្រព្យសកម្មឧបករណ៍បំណុល វាស់វែងតាមថ្លៃដើមដករំលស់ និង FVOCI នឹងផលប៉ះពាល់ដែលកើតមកពីកិច្ចសន្យាផ្តល់ឥណទាន។ ការវាស់វែងសំវិធានធន ECL ឆ្លុះបញ្ចាំងពីព័ត៌មានដែលសមហេតុផល និងព័ត៌មានដែលមានការគាំទ្រដែលអាចស្វែងរកបាន ដោយមិនចាំបាច់ត្រូវមានការចំណាយ និងការប្រឹងប្រែងហួសប្រមាណ នាកាលបរិច្ឆេទរាយការណ៍អំពីព្រឹត្តិការណ៍ក្នុងអតីតកាល លក្ខខណ្ឌបច្ចុប្បន្ន និងការព្យាករណ៍ពីលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត។ គណៈគ្រប់គ្រងបានកត់សម្គាល់អំពីផលប៉ះពាល់នៃជម្ងឺរាតត្បាត COVID-19 នៅក្នុងការវាយតម្លៃរបស់ខ្លួនចំពោះសំវិធានធន ECL នៃទ្រព្យសកម្មហិរញ្ញវត្ថុ រួមទាំងការរៀបចំឥណទានឡើងវិញ ដែលបណ្តាលមកពីផលប៉ះពាល់នៃជម្ងឺរាតត្បាត COVID-19 ហើយគណៈគ្រប់គ្រងបានកត់ត្រាសំវិធានធនជាក់លាក់សម្រាប់ការថយចុះតម្លៃ សម្រាប់ការិយបរិច្ឆេទរាយការណ៍នេះ។

**ខ. រូបិយប័ណ្ណគោល**

គណៈគ្រប់គ្រងចាត់ទុកប្រាក់រៀល ជារូបិយប័ណ្ណដែលមានឥទ្ធិពលផ្នែកសេដ្ឋកិច្ចសំខាន់បំផុត ចំពោះប្រតិបត្តិការជាមូលដ្ឋាន ព្រឹត្តិការណ៍ និងលក្ខខណ្ឌនានា។ កត្តាសំខាន់ៗដែលធ្វើឱ្យប្រាក់រៀល ក្លាយជារូបិយប័ណ្ណគោល រួមមានប្រាក់រៀលជាប្រភេទរូបិយប័ណ្ណ ដែលធនាគារកណ្តាលលើកទឹកចិត្តឱ្យក្រុមហ៊ុនផ្តល់ និងពង្រីកឥណទានឱ្យអតិថិជនប្រាក់រៀលត្រូវបានប្រើប្រាស់សម្រាប់ចំណាយបុគ្គលិក ប្រាក់រៀលជាប្រភេទមូលធនដែលក្រុមហ៊ុនទទួលបានពីភាគទុនិកចំពោះការជាវភាគហ៊ុន និងជារូបិយប័ណ្ណសម្រាប់បែកចែកភាគលាភជូនភាគទុនិក។

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាសម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៤. ការប៉ាន់ស្មានគណនេយ្យ ការសន្មត និងការវិនិច្ឆ័យសំខាន់ៗ (ត)**

ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យសំខាន់ៗផ្សេងទៀត ដែលគណៈគ្រប់គ្រងបានធ្វើឡើងក្នុងការអនុវត្តគោលការណ៍គណនេយ្យរបស់ក្រុមហ៊ុន និងប្រភពសំខាន់ៗក្នុងការប៉ាន់ស្មានភាពមិនច្បាស់លាស់ គឺដូចគ្នាជាមួយនឹងការអនុវត្តចំពោះរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានធ្វើសវនកម្ម សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែរ។

**៥. ប្រាក់ចំណូល និងព័ត៌មានតាមផ្នែក**

ក្រុមហ៊ុនមានផ្នែកដែលត្រូវរាយការណ៍តែមួយគត់ គឺ ចំណូលការប្រាក់។ ប្រធានដែលជាអ្នកសម្រេចចិត្តផ្នែកប្រតិបត្តិការ (ហៅកាត់ថា “ក្រុមគណៈគ្រប់គ្រង”) ត្រួតពិនិត្យរបាយការណ៍គ្រប់គ្រងផ្ទៃក្នុង ដែលរាយការណ៍អំពីផ្នែកនៃចំណូលការប្រាក់ទាំងមូល ដើម្បីវាយតម្លៃអំពីលទ្ធផល និងបែងចែកធនធាន។ ក្រុមគណៈគ្រប់គ្រងក៏ត្រួតពិនិត្យអំពីប្រាក់ចំណេញមុនបង់ពន្ធ និងប្រាក់ចំណេញសុទ្ធទាំងមូល ធៀបនឹងការិយបរិច្ឆេទមុនៗផងដែរ។

**៦. សាច់ប្រាក់ក្នុងដៃ**

	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
<i>រយៈពេលខ្លី៖</i>				
ប្រាក់រៀល	១៦.១៨៧.៦២៨	២០.៣៨៣.៩៥៦	៤.០០១.៨៨៦	៥.០០២.១៩៨
ប្រាក់ដុល្លារអាមេរិក	៦៨.៩៧៥.៤៧៨	៨១.៩៣៧.៨១៤	១៧.០៥២.០៣៤	២០.១០៧.៤៣៩
ប្រាក់បាត	៤.៤៦៨.៧៨៤	២.៨៦៣.៨១១	១.១០៤.៧៦៧	៧០២.៧៧៦
	<u>៨៩.៦៣១.៨៩០</u>	<u>១០៥.១៨៥.៥៨១</u>	<u>២២.១៥៨.៦៨៧</u>	<u>២៥.៨១២.៤១៣</u>

**៧. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល**

	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
<i>រយៈពេលខ្លី៖</i>				
គណនីទូទាត់	១៥.៣៧៨.០០០	២.៦៧៧.៨០៧	៣.៨០១.៧៣១	៦៥៧.១៣១
គណនីចរន្ត	៣០៥.៤៣១.១៦៣	៥៦៨.០៤២.០១៩	៧៥.៥០៨.៣២២	១៣៩.៣៩៦.៨១៤
មូលបត្រអាចជួញដូរបាន	១.៨១៨.៥៥២	២០០.១៨១	៤៤៩.៥៨០	៤៩.១២៤
	<u>៣២២.៦២៧.៧១៥</u>	<u>៥៧០.៩២០.០០៧</u>	<u>៧៩.៧៥៩.៦៣៣</u>	<u>១៤០.១០៣.០៦៩</u>

ក្រុមហ៊ុនបានតម្កល់មូលបត្រអាចជួញដូរបាន ចំនួន ៤០០.០០០ ពាន់រៀល (៣១ ធ្នូ ២០១៩ ៖ ២០០.០០០ ពាន់រៀល) នៅធនាគារកណ្តាល ជាទ្រព្យបញ្ចាំសម្រាប់ឥណទានវិបារូប័ន និងចំនួន ១.២១១.២៥០ ពាន់រៀលទៀត ជាទ្រព្យបញ្ចាំសម្រាប់សេវាផ្ទេរមូលនិធិភ្លាមៗ (RFT)។

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលានៃពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៧. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល (ត)**

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល មានដូចខាងក្រោម៖

	<u>៣១ ធ្នូ ២០២០</u>	<u>៣១ ធ្នូ ២០១៩</u>
គណនីទូទាត់	0,00%	0,00%
គណនីចរន្ត	0,00%	0,00%
មូលបត្រអាចជួញដូរបាន	0,9៨% - ១,៩៤%	0,៦១%

**៨. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ**

	<u>៣១ ធ្នូ ២០២០</u>	<u>៣១ ធ្នូ ២០១៩</u>	<u>៣១ ធ្នូ ២០២០</u>	<u>៣១ ធ្នូ ២០១៩</u>
	<b>លានរៀល</b>	<b>លានរៀល</b>	<b>ដុល្លារអាមេរិក</b>	<b>ដុល្លារអាមេរិក</b>
រយៈពេលខ្លី - ប្រាក់បញ្ញើ និងការដាក់ ប្រាក់នៅធនាគារក្នុងស្រុក៖				
គណនីសន្សំ	៨៤.៣៣០.៧៩៧	៤១.៥៩៨.៧០៥	២០.៨៤៨.១៥៧	១០.២០៨.២៧១
គណនីចរន្ត	៨៥.៧១៥.៤៦៤	៣៦.៤៧៣.៤៥២	២១.១៩០.៤៧៣	៨.៩៥០.៥៤១
គណនីប្រាក់បញ្ញើមានកាលកំណត់	៦៧.៧៥២.៨៩៣	-	១៦.៧៤៩.៧៨៩	-
	<u>២៣៧.៧៩៩.១៥៤</u>	<u>៧៨.០៧២.១៥៧</u>	<u>៥៨.៧៨៨.៤១៩</u>	<u>១៩.១៥៨.៨១២</u>
ដក៖ សំវិធានធនការខាតគណនា				
រំពឹងទុក	(១.៨៨៩.៩៦៩)	(៧៨០.៧២១)	(៤៦៧.២៣៦)	(១៩១.៥៨៨)
	<u>២៣៥.៩០៩.១៨៥</u>	<u>៧៧.២៩១.៤៣៦</u>	<u>៥៨.៣២១.១៨៣</u>	<u>១៨.៩៦៧.២២៤</u>

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ មានដូចខាងក្រោម៖

	<u>៣១ ធ្នូ ២០២០</u>	<u>៣១ ធ្នូ ២០១៩</u>
គណនីសន្សំ	0% - ១,២០%	0% - ២,០០%
គណនីចរន្ត	0% - ១,៣០%	0% - ១,៧៥%
ប្រាក់បញ្ញើមានកាលកំណត់	0% - ៣,២៥%	0%

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៩. ឥណទាន និងបុរេប្រទាន**

	៣១ ធ្នូ ២០២០ លានរៀល	៣១ ធ្នូ ២០១៩ លានរៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
<i>វាស់វែងតាមថ្លៃដើមដករំលស់</i>				
ឥណទានក្រុម៖				
មានកាលកំណត់	៦.៤៦៧.៣៣៥	១៧.៦០៩.៥៩៣	១.៥៩៨.៨៤៧	៤.៣២១.៣៧៣
បញ្ចប់អត្ត	៤៣៤.៥៥៨.៤៩៧	៣២៩.៨៥៤.៧០៩	១០៧.៤៣១.០២៥	៨០.៩៤៥.៩៤១
	<u>៤៤១.០២៥.៨៣២</u>	<u>៣៤៧.៤៦៤.៣០២</u>	<u>១០៩.០២៩.៨៧២</u>	<u>៨៥.២៦៧.៣១៤</u>
ឥណទានបុគ្គល៖				
មានកាលកំណត់	២.៦៩០.៩៤៧.០៤៥	២.៤៩៥.៧៦៤.១៣៧	៦៦៥.២៥២.៦៦៩	៦១២.៤៥៧.៤៥៧
បញ្ចប់អត្ត	៣០៦.០២៦.៤០២	២៨២.៩៤០.៩៩៤	៧៥.៦៥៥.៤៧៦	៦៩.៤៣៣.៣៧៣
	<u>២.៩៩៦.៩៧៣.៤៤៧</u>	<u>២.៧៧៨.៧០៥.១៣១</u>	<u>៧៤០.៩០៨.១៤៥</u>	<u>៦៨១.៨៩០.៨៣០</u>
ឥណទានបុគ្គលិក	<u>២៤.២០៣.៦៣៧</u>	<u>២០.៦០៣.៦៩៨</u>	<u>៥.៩៨៣.៥៩៤</u>	<u>៥.០៥៦.១២២</u>
ឥណទានដុលសរុប	<u>៣.៤៦២.២០២.៩១៦</u>	<u>៣.១៤៦.៧៧៣.១៣១</u>	<u>៨៥៥.៩២១.៦១១</u>	<u>៧៧២.២១៤.២៦៦</u>
ដក៖ សំវិធានធនការខាតឥណទានរំពឹងទុក	(៦៧.៣២៧.៩៩៩)	(៣១.២៩១.២០៦)	(១៦.៦៤៤.៧៤៦)	(៧.៦៧៨.៨២៤)
ឥណទានសុទ្ធសរុប	<u>៣.៣៩៤.៨៧៤.៩១៧</u>	<u>៣.១១៥.៤៨១.៩២៥</u>	<u>៨៣៩.២៧៦.៨៦៥</u>	<u>៧៦៤.៥៣៥.៤៤២</u>



**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នរបស់ក្រុមហ៊ុន  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៩. ឥណទាន និងបុរេប្រទាន (ត)**  
**(ក) វិភាគតាមដំណាច់ថ្នាក់ឥណទាន**

	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
<i>ឥណទានដំណើរការ</i>				
ចំនួនទឹកប្រាក់ដុល	៣.២៩៥.៨២៨.១៨៣	៣.១២៧.៣៥០.០៤៣	៨១៤.៧៩០.៦៥១	៧៦៧.៤៤៧.៨៦៤
ហានិភ័យនៃការមិនសងប្រាក់	៣.២៩៥.៨២៨.១៨៣	៣.១២៧.៣៥០.០៤៣	៨១៤.៧៩០.៦៥១	៧៦៧.៤៤៧.៨៦៤
សំវិធានធនការខាតឥណទានរំពឹងទុក	(៣០.៨៥៧.១៤០)	(២៤.៣៧៧.២៦៨)	(៧.៦២៨.៤៦៥)	(៥.៩៨២.១៥២)
<i>ឥណទានក្រោមដំណើរការ</i>				
ចំនួនទឹកប្រាក់ដុល	១០១.១៥២.០៧៧	៣.៦៤៦.៧៦៦	២៥.០០៦.៦៩៤	៨៩៤.៩១២
ហានិភ័យនៃការមិនសងប្រាក់	១០១.១៥២.០៧៧	៣.៦៤៦.៧៦៦	២៥.០០៦.៦៩៤	៨៩៤.៩១២
សំវិធានធនការខាតឥណទានរំពឹងទុក	(៥.១៣២.៧៥៥)	(៥៥២.៥៨១)	(១.២៦៨.៩១៣)	(១៣៥.៦០៣)
<i>ឥណទានមិនដំណើរការ</i>				
ចំនួនទឹកប្រាក់ដុល	៦៥.២២២.៦៥៦	១៥.៧៧៦.៣២២	១៦.១២៤.២៦៦	៣.៨៧១.៤៩០
ហានិភ័យនៃការមិនសងប្រាក់	៦៥.២២២.៦៥៦	១៥.៧៧៦.៣២២	១៦.១២៤.២៦៦	៣.៨៧១.៤៩០
សំវិធានធនការខាតឥណទានរំពឹងទុក	(៣១.៣៣៨.១០៤)	(៦.៣៦១.៣៥៧)	(៧.៧៤៧.៣៦៨)	(១.៥៦១.០៦៩)
ឥណទានដុលសរុប	<u>៣.៤៦២.២០២.៩១៦</u>	<u>៣.១៤៦.៧៧៣.១៣១</u>	<u>៨៥៥.៩២១.៦១១</u>	<u>៧៧២.២១៤.២៦៦</u>
ហានិភ័យនៃការមិនសងប្រាក់	<u>៣.៤៦២.២០២.៩១៦</u>	<u>៣.១៤៦.៧៧៣.១៣១</u>	<u>៨៥៥.៩២១.៦១១</u>	<u>៧៧២.២១៤.២៦៦</u>
សំវិធានធនការខាតឥណទានរំពឹងទុក	<u>(៦៧.៣២៧.៩៩៩)</u>	<u>(៣១.២៩១.២០៦)</u>	<u>(១៦.៦៤៤.៧៤៦)</u>	<u>(៧.៦៧៨.៨២៤)</u>

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នចំពោះត្រីមាសនិងពេញឆ្នាំ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៩. ឥណទាន និងបុរេប្រទាន (ត)**

**(ខ) វិភាគតាមប្រភេទលើវត្ថុ**

	<u>៣១ ធ្នូ ២០២០</u> ពាន់រៀល	<u>៣១ ធ្នូ ២០១៩</u> ពាន់រៀល	<u>៣១ ធ្នូ ២០២០</u> ដុល្លារអាមេរិក	<u>៣១ ធ្នូ ២០១៩</u> ដុល្លារអាមេរិក
ជំនួញ និងពាណិជ្ជកម្ម	៦២៨.៣៥៧.២២៣	៤៩៣.២៣៤.៣៦៩	១៥៥.៣៤១.៧១១	១២១.០៣៩.១០៩
សេវាកម្ម	៥៦២.១៩១.២២៣	៤២០.០៩១.៤៩៤	១៣៨.៩៨៤.២៣៣	១០៣.០៨៩.៩៣៧
ផលិតកម្ម	៤៤.៩៦១.៩៣១	១៦.៣៥៣.៨៧៥	១១.១១៥.៤៣៤	៤.០១៣.២២១
ដឹកជញ្ជូន	២០.៣៣២.៩៩៥	៣៦.៧៥០.៦០៨	៥.០២៦.៦៩៨	៩.០១៨.៥៥៤
កសិកម្ម	៨៨៩.៤១៥.៨៩៣	១.០៧៥.១១៩.៩៧៩	២១៩.៨៨០.៣២០	២៦៣.៨៣៣.១២៥
សំណង់	១៣៩.៣២៨.៦៦០	២៩៧.៥៤៦.៦១៩	៣៤.៤៤៤.៦៦៣	៧៣.០១៧.៥៧៥
គេហដ្ឋាន/គ្រួសារ	១.១៧៧.២០០.០៨៥	៧៩៨.៣៤៤.២០៤	២៩១.០២៥.៩៧៩	១៩៥.៩១២.៦៨៨
ផ្សេងៗ	៤១៤.៩០៦	៩.៣៣១.៩៨៣	១០២.៥៧៣	២.២៩០.០៥៧
<b>ឥណទានដុលសរុប</b>	<u><u>៣.៤៦២.២០២.៩១៦</u></u>	<u><u>៣.១៤៦.៧៧៣.១៣១</u></u>	<u><u>៨៥៥.៩២១.៦១១</u></u>	<u><u>៧៧២.២១៤.២៦៦</u></u>

**(គ) វិភាគតាមកាលកំណត់ឥណទាន**

	<u>៣១ ធ្នូ ២០២០</u> ពាន់រៀល	<u>៣១ ធ្នូ ២០១៩</u> ពាន់រៀល	<u>៣១ ធ្នូ ២០២០</u> ដុល្លារអាមេរិក	<u>៣១ ធ្នូ ២០១៩</u> ដុល្លារអាមេរិក
មិនលើស១ឆ្នាំ	២៣៣.៨៦២.៣១៩	២១៧.១៣៥.៦៥៤	៣១០.១៦៦.០៧១	៥៣.២៨៤.៨២៣
លើស១ឆ្នាំ និងមិនលើស៣ឆ្នាំ	១.២១៧.២២៦.៨៩៨	១.១២៣.៩១២.៥៨៣	៤៨.៥៧០.៤៤៧	២៧៥.៨០៦.៧៦៩
លើស៣ឆ្នាំ និងមិនលើស៥ឆ្នាំ	១.៦០៧.០៨២.៧៣៦	១.៦៥២.៣៣០.៣៨១	៣៩៧.៣០១.០៤៧	៤១២.៨៤១.៨១១
មិនលើស៥ឆ្នាំ	៤០៤.០៣០.៩៦៣	១២៣.៣៩៤.៥១៣	៩៩.៨៨៤.០៤៦	៣០.២៨០.៨៦៣
<b>ឥណទានដុលសរុប</b>	<u><u>៣.៤៦២.២០២.៩១៦</u></u>	<u><u>៣.១៤៦.៧៧៣.១៣១</u></u>	<u><u>៨៥៥.៩២១.៦១១</u></u>	<u><u>៧៧២.២១៤.២៦៦</u></u>

**(ឃ) វិភាគតាមទំនាក់ទំនង**

	<u>៣១ ធ្នូ ២០២០</u> ពាន់រៀល	<u>៣១ ធ្នូ ២០១៩</u> ពាន់រៀល	<u>៣១ ធ្នូ ២០២០</u> ដុល្លារអាមេរិក	<u>៣១ ធ្នូ ២០១៩</u> ដុល្លារអាមេរិក
ភាគីពាក់ព័ន្ធ (រូបបញ្ចូល ឥណទានបុគ្គលិក)	២៤.២០៣.៦៣៧	១៧.៥៩៦.៨៨០	៥.៩៨៣.៥៩៤	៤.៣១៨.២៥៣
ភាគីមិនពាក់ព័ន្ធ	៣.៤៣៧.៩៩៩.២៧៩	៣.១២៩.១៧៦.២៥១	៨៤៩.៩៣៨.០១៧	៧៦៧.៨៩៦.០១៣
<b>ឥណទានដុលសរុប</b>	<u><u>៣.៤៦២.២០២.៩១៦</u></u>	<u><u>៣.១៤៦.៧៧៣.១៣១</u></u>	<u><u>៨៥៥.៩២១.៦១១</u></u>	<u><u>៧៧២.២១៤.២៦៦</u></u>

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នចំពោះត្រីមាសនិងពេញលេញសម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៩. ឥណទាន និងបុរេប្រទាន (ត)**

**(ខ) វិភាគតាមនិវាសនដ្ឋាន**

	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
និវាសនដ្ឋាន	៣.៤៦២.២០២.៩១៦	៣.១៤៦.៧៧៣.១៣១	៨៥៥.៩២១.៦១១	៧៧២.២១៤.២៦៦
អនិវាសនដ្ឋាន	-	-	-	-
ឥណទានដុលសរុប	<u>៣.៤៦២.២០២.៩១៦</u>	<u>៣.១៤៦.៧៧៣.១៣១</u>	<u>៨៥៥.៩២១.៦១១</u>	<u>៧៧២.២១៤.២៦៦</u>

**(ឃ) អត្រាការប្រាក់**

ឥណទាន និងបុរេប្រទានអតិថិជនទាំងនេះ មានអត្រាការប្រាក់ប្រចាំឆ្នាំ មានដូចខាងក្រោម៖

	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩
ឥណទានរយៈពេលខ្លី	១១,០០% – ១៨,០០%	១១,០០% – ១៨,០០%
ឥណទានរយៈពេលវែង	៩,០០% – ១៨,០០%	៩,៨៧% – ១៨,០០%

**(ង) សំវិធានបណ្តោះអាសន្នឥណទានរំពឹងទុក**

	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
ECL ១ខែ (ដំណាក់កាលទី១)	៣០.៨៥៧.១៤០	២៤.៣៧៧.២៦៨	៧.៦២៨.៤៦៥	៥.៩៨២.១៥២
ECL ពេញមួយអាយុកាល-មិន ថយចុះតម្លៃឥណទាន (ដំណាក់កាលទី ២)	៥.១៣២.៧៥៥	៥៥២.៥៨១	១.២៦៨.៩១៣	១៣៥.៦០៣
ECL ពេញមួយអាយុកាល-ថយ ចុះតម្លៃឥណទាន (ដំណាក់ កាលទី ៣)	<u>៣១.៣៣៨.១០៤</u>	<u>៦.៣៦១.៣៥៧</u>	<u>៧.៧៤៧.៣៦៨</u>	<u>១.៥៦១.០៦៩</u>
	<u>៦៧.៣២៧.៩៩៩</u>	<u>៣១.២៩១.២០៦</u>	<u>១៦.៦៤៤.៧៤៦</u>	<u>៧.៦៧៨.៨២៤</u>

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាពេញលេញ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៩. ឥណទាន និងបុរេប្រទាន (ត)**

**(៥) ការឆ្លៀតផ្លាស់ការខាតឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទាន**

	ដំណាក់កាលទី១ ECL ១២ ខែ រំពឹងទុក	ដំណាក់កាលទី២ ECL ពេញមួយ រយៈកាល-មិនមែន បុរេប្រទាន រំពឹងទុក	ដំណាក់កាលទី៣ ECL ពេញមួយ រយៈកាល-មិនមែន បុរេប្រទាន រំពឹងទុក	សរុប រំពឹងទុក
<b>ការខាតបង់ឥណទានរំពឹងទុក</b>				
សំវិធានធនបាត់បង់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	២៤.៣៧៧.២៦៨	៥៥២.៥៨១	៦.៣៦១.៣៥៧	៣១.២៩១.២០៦
បម្រែបម្រួលដោយសារហានិភ័យ ៖				
ធ្វើទៅដំណាក់កាលទី១	៣៥.២៤៣	(២៣.០៣៥)	(១២.២០៨)	-
ធ្វើទៅដំណាក់កាលទី២	(៧៣៣.៣៤០)	៧៣៥.០៣៦	(១.៦៩៦)	-
ធ្វើទៅដំណាក់កាលទី៣	(៦០៤.៦៥៩)	(៣២៤.៤៤៨)	៩២៩.១០៧	-
ការវាស់វែងសំវិធានធនបាត់បង់ឡើងវិញសុទ្ធ (*)	(៣.៣៩២.២៥០)	៣.០៥៦.២៧៧	២១.២៦៨.១៧១	២១.២៩២.១៩៨
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	១៩.៣៦៦.៧១៩	១.២៩៦.៦៤៧	៣.៧៥៧.២៧៨	២៤.៤២០.៦៤៤
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលក់កាត់ក្រោយ ក្នុងអំឡុង				
ការិយបរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(៤.២៧៦.១៧៣)	(៩៧.០៣៦)	(២៤០.៨៤១)	(៤.៦១៤.០៥០)
ជម្រះចេញពីបញ្ជី	(៤១.៨៤១)	(៩៧.៥១៣)	(៣.១៨៨.៦៩២)	(៣.៣២៧.០០៦)
ការកាត់ត្រាអប្បបរមាប្រឡងប្រកប	-	-	១.៩៨៣.២៤០	១.៩៨៣.២៤០
លម្អៀងពីការប្តូររូបិយប័ណ្ណ	១២៦.១៧៣	៣៤.២៤៦	១៦២.៣៨៨	៣២២.៧៦៧
សំវិធានធនបាត់បង់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	<u>៣០.៨៥៧.១៤០</u>	<u>៥.១៣២.៧៥៥</u>	<u>៣១.៣៣៨.១០៤</u>	<u>៦៧.៣២៨.៩៩៩</u>
គិតជាដុល្លារអាមេរិក	<u>៧.៦២៨.៤៦៥</u>	<u>១.២៦៨.៩១៣</u>	<u>៧.៧៤៧.៣៦៨</u>	<u>១៦.៦៤៤.៧៤៦</u>

(\*) នេះគឺជាផលប៉ះពាល់ពីការវាស់វែង ECL ដោយសារការប្រែប្រួល ហានិភ័យនៃការមិនសងប្រាក់ (EAD) និង ប្រូបាប៊ីលីតេនៃការមិនសងប្រាក់ (PD) ក្នុងអំឡុងការិយបរិច្ឆេទ ដែលកើតឡើងពីការដាក់បញ្ចូលព័ត៌មានអំពីផលប៉ះពាល់ដោយសារជម្ងឺកាតព្វកត COVID-19 ចំពោះការព្យាករណ៍សេដ្ឋកិច្ច ទៅក្នុងគំរូរបស់ ECL ។

	ដំណាក់កាលទី១ ECL ១២ ខែ រំពឹងទុក	ដំណាក់កាលទី២ ECL ពេញមួយ រយៈកាល-មិនមែន បុរេប្រទាន រំពឹងទុក	ដំណាក់កាលទី៣ ECL ពេញមួយ រយៈកាល-មិនមែន បុរេប្រទាន រំពឹងទុក	សរុប រំពឹងទុក
<b>ឥន្ទ្រយោង</b>				
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	៣.១២៧.៣៥០.០៤៣	៣.៦៤៦.៧៦៦	១៥.៧៧៦.៣២២	៣.១៤៦.៧៧៣.១៣១
បម្រែបម្រួលដោយសារទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកាត់ត្រា ៖				
ធ្វើទៅដំណាក់កាលទី១	១៨០.៨០៤	(១៥១.២៦៧)	(២៩.៥៣៧)	-
ធ្វើទៅដំណាក់កាលទី២	(៨៩.៩៨៦.១២២)	៨៩.៩៩១.៧៩៥	(៥.៦៧៣)	-
ធ្វើទៅដំណាក់កាលទី៣	(៤៧.៨៤៦.៣៥២)	(២.២៨៤.៦៥៤)	៥០.១៣១.០០៦	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	១.៣៧៥.៩១៩.៩៨៨	១១.០១៤.០៦៥	៧.៣៨៨.១៨៧	១.៣៩៤.៣២២.២៤០
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលក់កាត់ក្រោយ ក្នុងអំឡុងការិយបរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(១.០៦៩.០៨២.៧៨៧)	(៥៧៦.៥៣៧)	(៧៣៩.៦៧០)	(១.០៧៥.២៩៨.៩៩៤)
ជម្រះចេញពីបញ្ជី	(៧០៧.៣៩១)	(៤៨៨.០៩១)	(៧.២៩៧.៩៧៩)	(៨.៤៩៣.៤៦១)
តម្លៃយោងដុលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	<u>៣.២៩៥.៨២៨.១៨៣</u>	<u>១១១.១៥២.០៧៧</u>	<u>៦៥.២២២.៦៥៦</u>	<u>៣.៤៦២.២០២.៩១៦</u>
គិតជាដុល្លារអាមេរិក	<u>៨១៤.៧៩០.៦៥១</u>	<u>២៥.០០៦.៦៩៤</u>	<u>១៦.១២៤.២៦៦</u>	<u>៨៥៥.៩២១.៦១១</u>

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាសម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៩. ឥណទាន និងបុរេប្រទាន (ត)**

**(៥) ការឆ្លៀតផ្លាស់ការខាតឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទាន (ត)**

	ដំណាក់កាលទី១ ECL ១២ ខែ ពាក់ព័ន្ធ	ដំណាក់កាលទី២ ECL ពេញមួយ នេយ្យភាព-មិនថយ ចុះតម្លៃឥណទាន ពាក់ព័ន្ធ	ដំណាក់កាលទី៣ ECL ពេញមួយ នេយ្យភាព-ថយចុះ តម្លៃឥណទាន ពាក់ព័ន្ធ	សរុប ពាក់ព័ន្ធ
<b>ការខាតបង់ឥណទានរំពឹងទុក</b>				
សំវិធានធនបាត់បង់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩	១៤.៤៨២.៩០១	៤៣៨.៧៦៦	៦.៧៧៤.០២៨	២១.៦៩៥.៦៩៥
<i>បម្រែបម្រួលដោយសារហានិភ័យ ៖</i>				
ធ្វើទៅដំណាក់កាលទី១	៤៨.៤២៧	(១៩.៣៣៩)	(២៩.០៨៨)	-
ធ្វើទៅដំណាក់កាលទី២	(៥៣.៥៨០)	៥៩.៤៧៧	(៥.៨៩៧)	-
ធ្វើទៅដំណាក់កាលទី៣	(២៥២.៧០៨)	(២០៥.៦៨៥)	៤៥៨.៣៩៣	-
ការវាស់វែងសំវិធានធនបាត់បង់ឡើងវិញសុទ្ធ	(៣.៨២៥.១២៤)	២២៥.៧៣៨	២.៧០៤.៩៨៥	(៨៩៤.៤០១)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	១៩.៨០៣.៥៤៣	២៤១.២៨៣	៦៦៩.៧៦៦	២០.៧១៤.៥៩២
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលប់កត់ត្រា ក្នុងអំឡុងការិយបរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(៦.៤៤៦.២១៩)	(៨៥.៤៦៣)	(៦៩៩.០១១)	(៧.២៣០.៦៩៣)
ជម្រះចេញពីបញ្ជី	(៨៤.៣២៧)	(១១៨.១៦២)	(៣.៦៩៩.៦២៤)	(៣.៨៩៨.១១៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	៧០៤.៣៥៥	១៥.៩៦៦	១៨៣.៨០៥	៩០៤.១២៦
សំវិធានធនបាត់បង់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	<u>២៤.៣៧៧.២៦៨</u>	<u>៥៥២.៥៨១</u>	<u>៦.៣៦១.៣៨៧</u>	<u>៣១.២៩១.២០៦</u>
គិតជាដុល្លារអាមេរិក	<u>៥.៩៨២.១៥២</u>	<u>១៣៥.៦០៣</u>	<u>១.៥៦១.០៦៩</u>	<u>៧.៦៧៨.៨២៤</u>
	<b>ដំណាក់កាលទី១ ECL ១២ ខែ ពាក់ព័ន្ធ</b>	<b>ដំណាក់កាលទី២ ECL ពេញមួយ នេយ្យភាព-មិនថយ ចុះតម្លៃឥណទាន ពាក់ព័ន្ធ</b>	<b>ដំណាក់កាលទី៣ ECL ពេញមួយ នេយ្យភាព-ថយចុះ តម្លៃឥណទាន ពាក់ព័ន្ធ</b>	<b>សរុប ពាក់ព័ន្ធ</b>
<b>តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩</b>	១.៩២៥.៣៧៦.២១៤	២.៦៦៦.៤៤៦	១៦.០៤៧.៧៨៦	១.៩៤៤.០៩០.៤៤៦
<i>បម្រែបម្រួលដោយសារទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រា៖</i>				
ធ្វើទៅដំណាក់កាលទី១	២៤៧.២៤៨	(១៥៩.២០៧)	(៨៨.០៤១)	-
ធ្វើទៅដំណាក់កាលទី២	(២.៨៦០.១០២)	២.៨៧៩.៧៣៩	(១៩.៦៣៧)	-
ធ្វើទៅដំណាក់កាលទី៣	(៨.២៥៨.៥៨៣)	(១.៥២៩.១២០)	៩.៧៨៧.៧០៣	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	២.០៧៥.៥៧១.៧៩៤	៧១៣.២៥៨	(៤៣៧.៦២២)	២.០៧៨.២០២.៤៣០
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលប់កត់ត្រា ក្នុងអំឡុងការិយបរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(៨៦១.៨៨៨.៩១២)	(៥១៦.៥១៣)	(១.៨៨៥.២១២)	(៨៦៤.២៩០.៦៣៧)
ជម្រះចេញពីបញ្ជី	(៨៣៧.៦១៦)	(៤០៧.៨៣៧)	(៧.៦២៨.៦៥៥)	(៨.៨៧៤.១០៨)
តម្លៃយោងដុលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	<u>៣.១២៧.៣៥០.០៤៣</u>	<u>៣.៦៤៦.៧៦៦</u>	<u>១៥.៧៧៦.៣២២</u>	<u>៣.១៤៦.៧៧៣.១៣១</u>
គិតជាដុល្លារអាមេរិក	<u>៧៦៧.៤៤៧.៨៦៤</u>	<u>៨៩៤.៩១២</u>	<u>៣.៨៧១.៤៩០</u>	<u>៧៧២.២១៤.២៦៦</u>

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាពេញលេញ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**១០. ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល**

	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
<i>រយៈពេលខ្លី</i>				
ទុនបម្រុងកាតព្វកិច្ច	១៩៥.៣៨១.៥៦៥	១៦៤.៦៦១.៧១៣	៤៨.៣០១.៩៩៤	៤០.៤០៧.៧៨២
<i>រយៈពេលវែង</i>				
ប្រាក់តម្កល់ធានាលើដើមទុន	២២.៤៣៧.៧៤០	២២.៤៣៧.៧៤០	៥.៥៤៧.០៣១	៥.៥០៦.១៩៤
	<u>២១៧.៨១៩.៣០៥</u>	<u>១៨៧.០៩៩.៤៥៣</u>	<u>៥៣.៨៤៩.០២៥</u>	<u>៤៥.៩១៣.៩៧៦</u>

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល មានដូចខាងក្រោម៖

	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩
ទុនបម្រុងកាតព្វកិច្ច	០,០០%	០,០០%
ប្រាក់តម្កល់ធានាលើដើមទុន	៣,០០%	៣,០០%

**១១. ទ្រព្យសម្បត្តិ និងបរិក្ខារ**

	គ្រឿងសង្ហារឹម និងបរិក្ខារ ពាន់រៀល	យានយន្ត ពាន់រៀល	បរិក្ខារ អ៊ីស្ត្រុយម៉ាញ៉ូម ពាន់រៀល	ការកែលម្អ ទ្រព្យសម្បត្តិ ពាន់រៀល	សរុប ពាន់រៀល
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>					
ថ្លៃដើម	៣.៨០១.៩៧៨	១៣.១៦៨.៦៩៧	១១.៥១៤.៩២០	១.៦០០.២៥៦	៣០.០៨៥.៨៥១
រំលស់បង្គរ	(២.៧០៨.៦០៦)	(១១.៦៨០.៥៣៦)	(៧.១០៦.៣១៤)	(៧៤៩.១៤៤)	(២២.២៤៤.៦០០)
តម្លៃចុះបញ្ជីសុទ្ធ	<u>១.០៩៣.៣៧២</u>	<u>១.៤៨៨.១៦១</u>	<u>៤.៤០៨.៦០៦</u>	<u>៨៥១.១១២</u>	<u>៧.៨៤១.២៥១</u>
គិតជាដុល្លារអាមេរិក	២៦៨.៣១២	៣៦៥.១៩៣	១.០៨១.៨៦៧	២០៨.៨៦១	១.៩២៤.២៣៣
<b>ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>					
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១.០៩៣.៣៧២	១.៤៨៨.១៦១	៤.៤០៨.៦០៦	៨៥១.១១២	៧.៨៤១.២៥១
បន្ថែម	៥២៥.២៣៣	៧២៧.២៣៩	២.៥៧៤.៧០១	១០៤.៣៤១	៣.៩៣១.៥១៤
លក់ចេញ	(៤០៨)	-	(៨៦៧)	-	(១.២៧៥)
រំលស់	(៥៦៣.៤១២)	(៧៦៦.៨២២)	(២.៦៦០.៣២៨)	(២៤០.៧៧០)	(៤.២៣១.៣៣២)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	<u>១.០៥៤.៧៨៥</u>	<u>១.៤៤៨.៥៧៨</u>	<u>៤.៣២២.១១២</u>	<u>៧១៤.៦៨៣</u>	<u>៧.៥៤០.១៥៨</u>
<b>នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>					
ថ្លៃដើម	៤.១៦៤.៨៣១	១៣.៤៥១.២៩៤	១៣.៥៨៥.០៦៩	១.៦៦៣.៨៤៦	៣២.៨៤៥.០៤០
រំលស់បង្គរ	(៣.១១០.០៤៦)	(១២.០០២.៧១៦)	(៩.២៦២.៩៥៧)	(៩២៩.១៦៣)	(២៥.៣០៥.៨៨២)
តម្លៃចុះបញ្ជីសុទ្ធ	<u>១.០៥៤.៧៨៥</u>	<u>១.៤៤៨.៥៧៨</u>	<u>៤.៣២២.១១២</u>	<u>៧១៤.៦៨៣</u>	<u>៧.៥៤០.១៥៨</u>
គិតជាដុល្លារអាមេរិក	២៦០.៧៦៣	៣៥៨.១១៦	១.០៦៨.៥០៧	១៧៦.៦៨៣	១.៨៦៤.០៦៩

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលា និងពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**១២. ភតិសន្យា**

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលក្រុមហ៊ុនជាភាគីអ្នកជួល។

ក្រុមហ៊ុនជួលអគារមួយចំនួន សម្រាប់ធ្វើប្រតិបត្តិការរបស់ការិយាល័យកណ្តាល និងសាខា។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើង សម្រាប់រយៈពេលកំណត់ចាប់ពី១ឆ្នាំរហូតដល់១២ឆ្នាំ។ ភតិសន្យាទាំងនេះមានលក្ខខណ្ឌប្រកាសដែលចែងពីការដំឡើងថ្លៃឈ្នួល និងសិទ្ធិក្នុងការបន្តកិច្ចសន្យាខុសៗគ្នា។ នៅពេលបន្ត លក្ខខណ្ឌរបស់ភតិសន្យាត្រូវបានចរចាជាថ្មីឡើងវិញ។

(ក) ចំនួនទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (រយៈពេលវែង)				
អគារ	២០.៦៨៧.៩៤៥	១៩.៦៦៧.៥០៨	៥.១១៤.៤៤៩	៤.៨២៦.៣៨២
	<u>២០.៦៨៧.៩៤៥</u>	<u>១៩.៦៦៧.៥០៨</u>	<u>៥.១១៤.៤៤៩</u>	<u>៤.៨២៦.៣៨២</u>
បំណុលភតិសន្យា				
រយៈពេលខ្លី	៧.០៨៨.០៦២	៤.៣២១.០៩៧	១.២៥៨.៩៥៥	១.០៦០.៣៩២
រយៈពេលវែង	១១.១៤១.១០៣	១៤.២៨០.៩៣៤	៣.២៤៧.៦៣៧	៣.៥០៤.៥២៤
	<u>១៨.២២៩.១៦៥</u>	<u>១៨.៦០២.០៣១</u>	<u>៤.៥០៦.៥៩២</u>	<u>៤.៥៦៤.៩១៦</u>

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់បានបន្ថែមក្នុងអំឡុងការិយបរិច្ឆេទ មានចំនួន ៩.៤២២.៣៤១ ពាន់រៀល (២០១៩ ៖ ៦.៤៥២.៣៧៨ រៀល)។

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**១២. ភតិសន្យា (ត)**

(ខ) ចំនួនទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ-ខាត  
របាយការណ៍ចំណេញខាត បង្ហាញនូវចំនួនទឹកប្រាក់ដែលពាក់ព័ន្ធនឹងភតិសន្យា មានដូចខាងក្រោម ៖

	ដំណាច់ការិយបរិច្ឆេទ៣ខែ				ដំណាច់ការិយបរិច្ឆេទ១២ខែ			
	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ អគារ	១.១៩៥.៤៧២	១.៤៧៤.៣៣៧	២៩៤.១៦១	៣៦២.៨៦៩	៥.៣៧៨.៩២២	៥.៥៣១.៤៦៦	១.៣១៩.៣៣៣	១.៣៦៥.១២០
ចំណាយការប្រាក់ (កំណត់សម្គាល់ ២៣)	១៣៦.១៥០	៣៥៩.២៣៣	៣៣.៥០៣	៨៨.៤១៦	១.២៧៦.៥៧២	១.៣៨០.៨១៨	៣១៣.១១៦	៣៤០.៧៧៤
ចំណាយពាក់ព័ន្ធនឹងភតិសន្យារយៈពេលខ្លី និង ភតិ សន្យាដែល មានតម្លៃទ្រព្យសកម្មទាប(ត្រូវបានរួម បញ្ចូលនៅក្នុងចំណាយប្រតិបត្តិការផ្សេងៗ)	១.៣៤៧.៨៤៨	៩១១.៦២៤	៣៣១.៦៥៦	២២៤.៣៧២	៥.១៦៥.៤៥៤	៣.៣៨៤.៥៤៤	១.២៦៦.៩៧៤	៨៣៥.២៧៧
ចំណាយសរុបពាក់ព័ន្ធនឹងភតិសន្យា	២.៦៧៩.៤៧០	២.៧៩៥.១៩៤	៦៥៩.៣២០	៦៧៥.៦៥៧	១១.៨២០.៩៤៨	១០.២៩៦.៨២៨	២.៨៩៩.៤២៣	២.៥៤១.១៧១



**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**១៣. ទ្រព្យសកម្មអរូបី**

	<b>កម្មវិធី និងទេស្ឋា បំណុល ពាក់ព័ន្ធ</b>	<b>ការងារកំពុង ដំណើរការ ពាក់ព័ន្ធ</b>	<b>សរុប ពាក់ព័ន្ធ</b>
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>			
ថ្លៃដើម	៥.១១២.៥៨០	៩៦៦.៩២៤	៦.០៧៩.៥០៤
រំលស់បង្គរ	(៩៧៩.២៧៩)	-	(៩៧៩.២៧៩)
តម្លៃចុះបញ្ជីសុទ្ធ	៤.១៣៣.៣០១	៩៦៦.៩២៤	៥.១០០.២២៥
គិតជាដុល្លារអាមេរិក	១.០១៤.៣០៧	២៣៧.២៨២	១.២៥១.៥៨៩

**ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ  
២០២០**

តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៤.១៣៣.៣០១	៩៦៦.៩២៤	៥.១០០.២២៥
បន្ថែម	២៤៨.៣៣៤	១.៣៩៥.៣២៨	១.៦៤៣.៦៦២
ផ្ទេរ	៩៦៦.៩២៣	(៩៦៦.៩២៣)	-
លក់ចេញ	(៨២៦)	-	(៨២៦)
រំលស់	(៦៣៣.៣៦២)	-	(៦៣៣.៣៦២)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៤.៧១៤.៣៧០	១.៣៩៥.៣២៩	៦.១០៩.៦៩៩

**នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

ថ្លៃដើម	៦.១៥៦.៩៨៩	១.៣៩៥.៣២៩	៧.៥៥២.៣១៨
រំលស់បង្គរ	(១.៤៤២.៦១៩)	-	(១.៤៤២.៦១៩)
តម្លៃចុះបញ្ជីសុទ្ធ	៤.៧១៤.៣៧០	១.៣៩៥.៣២៩	៦.១០៩.៦៩៩
គិតជាដុល្លារអាមេរិក	១.១៦៥.៤៨០	៣៤៤.៩៥២	១.៥១០.៤៣២

**១៤. ពន្ធពន្យារទ្រព្យសកម្ម**

	<b>៣១ ធ្នូ ២០២០ ពាក់ព័ន្ធ</b>	<b>៣១ ធ្នូ ២០១៩ ពាក់ព័ន្ធ</b>	<b>៣១ ធ្នូ ២០២០ ដុល្លារអាមេរិក</b>	<b>៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក</b>
<i>រយៈពេលវែង</i>				
ពន្ធពន្យារទ្រព្យសកម្ម	២៩.៥៨៦.៨៩៤	៩.១២៧.២៦១	៧.៣១៤.៤៣៦	២.២៣៩.៨១៩
បំណុលពន្ធពន្យារ	(៤.១៣៧.៥៨៩)	-	(១.០២២.៨៩០)	-
ពន្ធពន្យារទ្រព្យសកម្មសុទ្ធ	២៥.៤៤៩.៣០៥	៩.១២៧.២៦១	៦.២៩១.៥៤៦	២.២៣៩.៨១៩

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាសម្រាប់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**១៤. ពន្ធពន្យារទ្រព្យសកម្ម (ត)**

**ពន្ធពន្យារទ្រព្យសកម្ម ៖**

	កម្រៃឥណទាន		បំណុល កតិសន្យា រលស់រៀន	បន្ថែមបំណាយ រលស់រៀន	បន្ថែមបំណាយ រលស់រៀន	ផ្សេងៗ រលស់រៀន	សរុប រលស់រៀន
	ខាតពីការ ថយចុះតម្លៃ រលស់រៀន	មិនទាន់ ជករលស់ រលស់រៀន					
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩	៤.៣០៣.៣១៤	-	-	២០៧.៦៦៦	១.៦២០.២០២	១.៨៩៨.៣៧៣	៨.០២៩.៥៥៥
កត់ត្រា(ជាបន្តក)/ខាងខ្ទង់ ឥណទានក្នុងចំណេញ-ខាត	២.៣១៦.១២៧	-	-	(២៥.២៤០)	៣៥៤.៧៩២	(១.៥៤៧.៩៧៣)	១.០៩៧.៧០៦
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	៦.៦១៩.៤៤១	-	-	១៨២.៤២៦	១.៩៧៤.៩៩៤	៣៤០.៤០០	៩.១២៧.២៦១
គិតជាដុល្លារអាមេរិក	១.៦២៤.៤០៣	-	-	៤៤.៧៦៧	៤៨៤.៦៦១	៨៥.៩៨៨	២.២៣៩.៨១៩
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	៦.៦១៩.៤៤១	-	-	១៨២.៤២៦	១.៩៧៤.៩៩៤	៣៤០.៤០០	៩.១២៧.២៦១
កត់ត្រា(ជាបន្តក)/ខាងខ្ទង់ ឥណទានក្នុងចំណេញ-ខាត	៤.០១០.០៩៥	១២.៣៤៩.៤៥៩	៣.៦៤៥.៨៣៣	(២៨.៣៥៦)	២៦៦.៤៨៧	២១៦.១១៥	២០.៤៥៩.៦៣៣
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	១០.៦២៩.៥៣៦	១២.៣៤៩.៤៥៩	៣.៦៤៥.៨៣៣	១៥៤.០៧០	២.២៤១.៤៨១	៥៦៦.៥១៥	២៩.៥៨៦.៨៩៤
គិតជាដុល្លារអាមេរិក	២.៦២៧.៨២១	៣.០៥៣.០១៩	៩០១.៣១៨	៣៨.០៨៩	៥៥៤.១៣៦	១៤០.០៥៣	៧.៣១៤.៤៣៦

**បំណុលពន្ធពន្យារ ៖**

	ទ្រព្យសកម្មដែល មានសិទ្ធិប្រើប្រាស់ រលស់រៀន	សរុប រលស់រៀន
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩	-	-
កត់ត្រាជាបន្តក/(ខាងខ្ទង់ឥណទាន)ក្នុងចំណេញ-ខាត	-	-
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	-	-
គិតជាដុល្លារអាមេរិក	-	-
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២០	-	-
កត់ត្រាជាបន្តក/(ខាងខ្ទង់ឥណទាន)ក្នុងចំណេញ-ខាត	៤.១៣៧.៥៨៩	៤.១៣៧.៥៨៩
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៤.១៣៧.៥៨៩	៤.១៣៧.៥៨៩
គិតជាដុល្លារអាមេរិក	១.០២២.៨៩០	១.០២២.៨៩០

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាមិនពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**១៥. ទ្រព្យសកម្មផ្សេងៗ**

	៣១ ធ្នូ ២០២០ លានរៀល	៣១ ធ្នូ ២០១៩ លានរៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
គណនីអតិថិជន	៥.៦៦៦.២៧២	៨.៤៤៣.៩៧៤	១.៤០០.៨០៩	២.០៧២.១៤១
ចំណាយបង់មុន	២.៩២៣.៧១៣	២.៨០៥.០១៣	៧២២.៧៩៧	៦៨៨.៣៤៧
ប្រាក់កក់សម្រាប់ការជួល				
ការិយាល័យ និងជួលផ្ទះ	៤៣៧.០៩០	៦១៧.១៩២	១០៨.០៥៧	១៥១.៤៥៨
សម្ភារធ្លាក់ធ្លង	៩៥.៦២៩	២៣២.០៤១	២៣.៦៤១	៥៦.៩៤៣
ផ្សេងៗ	៤.៥០១.២៨១	៣.២៣៣.៣៨២	១.១១២.៨០១	៧៩៣.៤៦៨
	១៣.៦២៣.៩៨៥	១៥.៣៣១.៦០២	៣.៣៦៨.១០៥	៣.៧៦២.៣៥៧
	<b>៣១ ធ្នូ ២០២០</b>	<b>៣១ ធ្នូ ២០១៩</b>	<b>៣១ ធ្នូ ២០២០</b>	<b>៣១ ធ្នូ ២០១៩</b>
	<b>លានរៀល</b>	<b>លានរៀល</b>	<b>ដុល្លារអាមេរិក</b>	<b>ដុល្លារអាមេរិក</b>
រយៈពេលខ្លី	១៣.២៤១.០៥៣	១៤.៧១៤.៤១០	៣.២៦០.០៤៨	៣.៦១០.៨៩៩
រយៈពេលវែង	៣៨២.៩៣២	៦១៧.១៩២	១០៨.០៥៧	១៥១.៤៥៨
	១៣.៦២៣.៩៨៥	១៥.៣៣១.៦០២	៣.៣៦៨.១០៥	៣.៧៦២.៣៥៧

**១៦. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ**

	៣១ ធ្នូ ២០២០ លានរៀល	៣១ ធ្នូ ២០១៩ លានរៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
គណនីសន្សំ	១.៤៤៣.០៤០	៧៣៧.៧៥០	៣៥៦.៧៤៧	១៨១.០៤៣
ប្រាក់បញ្ញើមានកាលកំណត់	១២៩.៩៩១.៣៦៥	៩០.១៧៧.០២២	៣២.១៣៦.៣០៨	២២.១២៩.៣៣១
	១៣១.៤៣៤.៤០៥	៩០.៩១៤.៧៧២	៣២.៤៩៣.០៥៥	២២.៣១០.៣៧៤
បង្កការប្រាក់ត្រូវបង់	២.៧៩៨.១៩៩	២.២២០.៣៥៩	៦៩១.៧៦៧	៥៤៤.៨៧៣
	១៣៤.២៣២.៦០៤	៩៣.១៣៥.១៣១	៣៣.១៨៤.៨២២	២២.៨៥៥.២៤៧
	<b>៣១ ធ្នូ ២០២០</b>	<b>៣១ ធ្នូ ២០១៩</b>	<b>៣១ ធ្នូ ២០២០</b>	<b>៣១ ធ្នូ ២០១៩</b>
	<b>លានរៀល</b>	<b>លានរៀល</b>	<b>ដុល្លារអាមេរិក</b>	<b>ដុល្លារអាមេរិក</b>
រយៈពេលខ្លី	១២៩.៣៦៣.២៩៧	៩៣.១៣៥.១៣១	៣១.៩៨១.០៣៨	២២.៨៥៥.២៤៧
រយៈពេលវែង	៤.៨៦៩.៣០៧	-	១.២០៣.៧៨៤	-
	១៣៤.២៣២.៦០៤	៩៣.១៣៥.១៣១	៣៣.១៨៤.៨២២	២២.៨៥៥.២៤៧

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នចំពោះត្រីមាសនិងពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**១៦. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (ត)**

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ មានដូចខាងក្រោម៖

	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩
ប្រាក់បញ្ញើសន្សំ	១,០០%	៥,០០%
ប្រាក់បញ្ញើមានកាលកំណត់	២,៥០% - ៦,៥០%	៣,០០% - ៦,៥០%

**១៧. ប្រាក់បញ្ញើរបស់អតិថិជន**

	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
ប្រាក់បញ្ញើសន្សំ	១៦៧.១២០.៩៩២	១៦៥.៣១០.៧៦៦	៤១.៣១៥.៤៥០	៤០.៥៦៧.០៥៩
ប្រាក់បញ្ញើមានកាលកំណត់	១.៨២០.៦៣៥.៨៣០	១.៥៧១.៤៤១.៣១៦	៤៥០.០៩៥.៣៨៤	៣៨៥.៦២៩.៧៧០
	<u>១.៩៨៧.៧៥៦.៨២២</u>	<u>១.៧៣៦.៧៥២.០៨២</u>	<u>៤៩១.៤១០.៨៣៤</u>	<u>៤២៦.១៩៦.៨២៩</u>
បង្កការប្រាក់ត្រូវបង់	៤៦.២១១.១៤០	៣៥.០៨៣.២៧៩	១១.៤២៤.២៦២	៨.៦០៩.៣៩៤
	<u>២.០៣៣.៩៦៧.៩៦២</u>	<u>១.៧៧១.៨៣៥.៣៦១</u>	<u>៥០២.៨៣៥.០៩៦</u>	<u>៤៣៤.៨០៦.២២៣</u>
	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
រយៈពេលខ្លី	១.៧៣៦.៨០៤.៦៦០	១.២១១.៦៤២.៣៧១	៤២៩.៣៧០.៧៤៤	២៩៧.៣៣៥.៥៥១
រយៈពេលវែង	២៩៧.១៦៣.៣០២	៥៦០.១៩២.៩៩០	៧៣.៤៦៤.៣៤២	១៣៧.៤៧០.៦៧២
	<u>២.០៣៣.៩៦៧.៩៦២</u>	<u>១.៧៧១.៨៣៥.៣៦១</u>	<u>៥០២.៨៣៥.០៩៦</u>	<u>៤៣៤.៨០៦.២២៣</u>

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើរបស់អតិថិជន មានដូចខាងក្រោម៖

	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩
ប្រាក់បញ្ញើសន្សំ	៣,០០% - ៥,០០%	១,០០% - ៥,០០%
ប្រាក់បញ្ញើមានកាលកំណត់	៣,៥០% - ១០,៥០%	៣,២៥% - ១២,០០%

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាសម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**១៨. ប្រាក់កម្ចី**

	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
ប្រាក់កម្ចីរយៈពេលខ្លី				
ឥណទានវិបារូបន៍	-	១.៧៤៦.២៩៩	-	៤២៨.៥៤០
ប្រាក់កម្ចីរយៈពេលខ្លីផ្សេងៗ	៥១៨.១៤៨.១៣៦	៤៨៤.២២៥.៤៤១	១២៨.០៩៥.៩៥៥	១១៨.៨២៨.៣២៨
	<u>៥១៨.១៤៨.១៣៦</u>	<u>៤៨៥.៩៧១.៧៤០</u>	<u>១២៨.០៩៥.៩៥៥</u>	<u>១១៩.២៥៦.៨៦៨</u>
ប្រាក់កម្ចីរយៈពេលវែង	៥៦៥.១៣៨.១៩៤	៩៤០.៤៨៧.៨៥១	១៣៩.៧១២.៧៧៩	២៣០.៧៩៤.៥៦៥
	<u>១.០៨៣.២៨៦.៣៣០</u>	<u>១.៤២៦.៤៥៩.៥៩១</u>	<u>២៦៧.៨០៨.៧៣៤</u>	<u>៣៥០.០៥១.៤៣៣</u>

ក្នុងអំឡុងការិយបរិច្ឆេទ ក្រុមហ៊ុនបានទទួលប្រាក់កម្ចីបន្ថែមចំនួន ២៥៦.៨៧៥.៧៩៩ ពាន់រៀល (៦៣.០០៦.០៨៣ ដុល្លារអាមេរិក)។ អត្រាការប្រាក់ប្រចាំឆ្នាំស្ថិតនៅក្នុងចន្លោះពី ៤,៧១% ទៅ ៨,៧២% (២០១៩ ៖ ២,៥៥% ទៅ ៩,៨៨%)។

	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
ចំនួនប្រាក់ដើម	១.០៧២.៩៥៣.៧១១	១.៤១៣.៤៣៩.៨៨៨	២៦៥.២៥៤.៣១៧	៣៤៦.៨៥៦.៤១៤
ការប្រាក់ត្រូវបង់	១០.៣៣២.៦១៩	១៣.០១៩.៧០៣	២.៥៥៤.៤១៧	៣.១៩៥.០១៩
	<u>១.០៨៣.២៨៦.៣៣០</u>	<u>១.៤២៦.៤៥៩.៥៩១</u>	<u>២៦៧.៨០៨.៧៣៤</u>	<u>៣៥០.០៥១.៤៣៣</u>

**១៩. មូលបត្របំណុល**

ក្រុមហ៊ុនបានចេញផ្សាយសញ្ញាបណ្ណសាជីវកម្ម នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ដែលមានតម្លៃជាទឹកប្រាក់ចំនួន ៨០.០០០.០០០ ពាន់រៀល និងមានរយៈពេលកំណត់បីឆ្នាំ។ សញ្ញាបណ្ណទាំងនេះត្រូវបានបែងចែកជាពីរប្រភេទ គឺជាសញ្ញាបណ្ណដែលគ្មានការការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលមានអត្រាគូប៉ុង៩%ក្នុងមួយឆ្នាំ និងសញ្ញាបណ្ណដែលមានការការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលមានអត្រាគូប៉ុង៨%ក្នុងមួយឆ្នាំ។

	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
រយៈពេលខ្លី	១.២១៧.៤៥៩	១.២២៤.៥៤៨	៣០០.៩៧៩	៣០០.៥០២
រយៈពេលវែង	៨០.១៣២.៨៣៨	៨០.៥៣១.៣៥១	១៩.៨១០.៣៤៣	១៩.៧៦២.២៩៥
	<u>៨១.៣៥០.២៩៧</u>	<u>៨១.៧៥៥.៨៩៩</u>	<u>២០.១១១.៣២២</u>	<u>២០.០៦២.៧៩៧</u>

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវិនាសពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**១៩. មូលបត្របំណុល (ត)**

	៣១ ធ្នូ ២០២០ លានរៀល	៣១ ធ្នូ ២០១៩ លានរៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
ចំនួនប្រាក់ដើម	៨០.១៣២.៨៣៨	៨០.៥៣១.៣៥១	១៩.៨១០.៣៤៣	១៩.៧៦២.២៩៥
ការប្រាក់ត្រូវបង់	១.២១៧.៤៥៩	១.២២៤.៥៤៨	៣០០.៩៧៩	៣០០.៥០២
	<u>៨១.៣៥០.២៩៧</u>	<u>៨១.៧៥៥.៨៩៩</u>	<u>២០.១១១.៣២២</u>	<u>២០.០៦២.៧៩៧</u>

**២០. អត្ថប្រយោជន៍បុគ្គលិក**

	៣១ ធ្នូ ២០២០ លានរៀល	៣១ ធ្នូ ២០១៩ លានរៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
<i>សំវិធានធនការទូទាត់ប្រាក់បំណាច់ អតីតភាពការងារ៖</i>				
រយៈពេលខ្លី	១៩៩.៦៤៩	-	៤៩.៣៥៧	-
រយៈពេលវែង	២.៤៥០.៦៧៦	២.៨៥០.៦៧២	៦០៥.៨៥៣	៦៩៩.៥៥១
	<u>២.៦៥០.៣២៥</u>	<u>២.៨៥០.៦៧២</u>	<u>៦៥៥.២១០</u>	<u>៦៩៩.៥៥១</u>

**២១. បំណុលផ្សេងៗ**

	៣១ ធ្នូ ២០២០ លានរៀល	៣១ ធ្នូ ២០១៩ លានរៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
ពន្ធត្រូវបង់	២៣.៦៦៨.៨២៦	២២.៣៧៩.០១៨	៥.៨៥១.៣៧៨	៥.៤៩១.៧៨៤
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្ត បុគ្គលិក	១.៩៩០.៧៣៤	២.០៥៨.៦៩០	៤៩២.១៤៧	៥០៥.២០០
បង្ករចំណាយ ផ្សេងៗ	១.៩៩៦.៤៨១	១.៦០៨.៤២៥	៤៩៣.៥៦៨	៣៩៤.៧០៦
	៦.៦៥៥.០៤១	៤.៨០៦.១៣៣	១.៦៣៧.០៩៣	១.១៧៥.៦៩០
	<u>៣២.២១៤.០៩១</u>	<u>៣០.៨៤៣.៦៤៦</u>	<u>៨.៩៨១.៥១៨</u>	<u>៧.៤៦២.១៧០</u>
	<b>៣១ ធ្នូ ២០២០ លានរៀល</b>	<b>៣១ ធ្នូ ២០១៩ លានរៀល</b>	<b>៣១ ធ្នូ ២០២០ ដុល្លារអាមេរិក</b>	<b>៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក</b>
រយៈពេលខ្លី	៣៤.២៩៩.១៨៨	២២.៤៤៧.៨៤៧	៨.៤៧៩.៤០៣	៦.៤៩០.២៦៩
រយៈពេលវែង	-	៤.៤០៤.៨៩៨	-	១.០៨០.៩៥៧
	<u>៣៤.២៩៩.១៨៨</u>	<u>២៦.៨៥២.៧៤៥</u>	<u>៨.៤៧៩.៤០៣</u>	<u>៧.៥៧១.២២៦</u>

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលានៃពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**២២. អនុបំណុល**

	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
រយៈពេលខ្លី	៣២.៦៩៤.២១៣	៦.៥៨៨.៤៨០	៨.០៨២.៦២៤	១.៦១៦.៨០៥
រយៈពេលវែង	១៣២.៨៦៧.២១៩	១១៣.៩៩៩.១០៦	៣២.៨៤៧.២៧៣	២៧.៩៧៥.២៤១
	<u>១៦៥.៥៦១.៤៣២</u>	<u>១២០.៥៨៧.៥៨៦</u>	<u>៤០.៩២៩.៨៩៧</u>	<u>២៩.៥៩២.០៤៦</u>

ក្នុងអំឡុងការិយបរិច្ឆេទ ក្រុមហ៊ុនបានទទួលអនុបំណុលបន្ថែមចំនួន ៦១.១៧០.០០០ ពាន់រៀល (១៥.០០០.០០០ ដុល្លារអាមេរិក)។ អត្រាការប្រាក់ប្រចាំឆ្នាំចំពោះអនុបំណុលទាំងអស់ ស្ថិតនៅក្នុងចន្លោះពី ៩,៧៧% ទៅ ១២,២១% (២០១៩ ៖ ១០,១៧% ទៅ ១២,២១%)។

	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
ចំនួនប្រាក់ដើម	១៦៣.២៧៩.៧២៦	១១៨.៤០៥.៧៣៥	៤០.៣៦៥.៨១៦	២៩.០៥៦.៦២២
ការប្រាក់ត្រូវបង់	២.២៨១.៧០៦	២.១៨១.៨៥១	៥៦៤.០៨១	៥៣៥.៤២៤
	<u>១៦៥.៥៦១.៤៣២</u>	<u>១២០.៥៨៧.៥៨៦</u>	<u>៤០.៩២៩.៨៩៧</u>	<u>២៩.៥៩២.០៤៦</u>

**២៣. ទុនបម្រុងតាមច្បាប់**

គិតត្រឹមកាលបរិច្ឆេទរាយការណ៍ សំវិធានធនតាមច្បាប់បង្កមានចំនួនទាបជាងការថយចុះតម្លៃបង្ក ដែលផ្អែកទៅតាម CIFRS 9 ដូចនេះទុនបម្រុងត្រូវបានកាត់ត្រាត្រឡប់ចូលចំណេញរក្សាទុកវិញ ដោយអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារកណ្តាល។

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវិលពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**២៤. ចំណាយការប្រាក់សុទ្ធ**

	ដំណាច់ការិយបរិច្ឆេទ៣ខែ				ដំណាច់ការិយបរិច្ឆេទ១២ខែ			
	៣១ ធ្នូ ២០២០ លានរៀល	៣១ ធ្នូ ២០១៩ លានរៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក	៣១ ធ្នូ ២០២០ លានរៀល	៣១ ធ្នូ ២០១៩ លានរៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
<i>ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើម</i>								
<i>ដករំលស់</i>								
ឥណទាន និងបុរេប្រទាន	១៦៦.៥១៣.៦៨០	១៤៩.៧៨៥.៦៥៩	៤០.៩៧២.៨៥៤	៣៦.៨៦៥.៧៧៩	៦៦២.៣៦០.៧២៣	៥២១.២៥១.៨៦២	១៦២.៤៦២.៧៧២	១២៨.៦៤០.៦៣៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	៩១៧.៤៣៩	១៥៩.៣៩៥	២២៥.៧៤៨	៣៩.២៣១	២.៥៧៦.១៨៤	១.០១៧.៣៣៤	៦៣១.៨៨២	២៥១.០៧០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	១៤២.២៩២	១៧៣.៨៣០	៣៥.០១៣	៤២.៧៨៣	៦៨១.៥៤៣	៤៨១.៧៨០	១៦៧.១៦៨	១១៨.៨៩៩
<b>ចំណូលការប្រាក់សរុប</b>	<b>១៦៧.៥៧៣.៤១១</b>	<b>១៥០.១១៨.៨៨៤</b>	<b>៤៦.៣៦៣.៦១៥</b>	<b>៣៦.៩៤៧.៧៩៣</b>	<b>៦៦៥.៦១៨.៤៥០</b>	<b>៥២២.៧៥០.៩៧៦</b>	<b>១៦៣.២៦១.៨២២</b>	<b>១២៩.០១០.៦០៦</b>
<i>ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើម</i>								
<i>ដករំលស់</i>								
ប្រាក់បញ្ញើរបស់អតិថិជន	(៣៤.៦៥១.៥៨៧)	(៣០.២៨៩.៣៣២)	(៨.៥២៦.៤៧៣)	(៧.៤៥៤.៩១៨)	(១៤៦.៥២៧.៦៧៥)	(៩៧.៦៦៥.៦១៤)	(៣៥.៩៤០.០៧១)	(២៤.១០៣.០៦៤)
ប្រាក់កម្ចី	(២២.៦០៦.៦១១)	(៣២.៣០២.៧៥៥)	(៥.៥៦២.៦៥០)	(៧.៩៥០.៤៧០)	(១០១.៧៤៣.២២៦)	(១០២.៤៩៥.៩៤៨)	(២៤.៩៥៥.៤១៥)	(២៥.២៩៥.១៥១)
អនុបំណុល	(៣.៨៨៥.១៨៦)	(២.៧១៣.៨៣០)	(៩៥៦.០០០)	(៦៦៧.៩៣៧)	(១៣.៣៩៤.០០៩)	(៩.៣៥៤.៨៣៣)	(៣.២៨៥.២៦១)	(២.៣០៨.៦៩៥)
មូលបត្របំណុល	(១.៦៨៦.៣៧៥)	(១.៦៧៥.៨៣៥)	(៤១៤.៩៥៤)	(៤១២.៤៦២)	(៦.៧៤៨.៣៣៤)	(៤.៥៨៨.៥៨៧)	(១.៦៥៥.២២១)	(១.១៣២.៤២៥)
បំណុលកតិសន្យា	(១៣៦.១៥០)	(៣៥៩.២៣៣)	(៣៣.៥០៣)	(៨៨.៤១៦)	(១.២៧៦.៥៧២)	(១.៣៨០.៨១៨)	(៣១៣.១១៦)	(៣៤០.៧៧៤)
	(៦២.៩៦៥.៩០៩)	(៦៧.៣៤០.៩៨៥)	(១៥.៤៩៣.៥៨៤)	(១៦.៥៣៤.២០៣)	(២៦៩.៦៨៩.៨១៦)	(២១៥.៤៨៥.៨០០)	(៦៦.១៤៩.០៨៤)	(៥៣.១៨០.១០៩)
<b>ចំណូលការប្រាក់សុទ្ធ</b>	<b>១០៤.៦០៧.៥០២</b>	<b>៨២.៧៧៧.៨៩៩</b>	<b>២៥.៨៧០.០៣១</b>	<b>២០.៣៧៣.៥៩០</b>	<b>៣៩៥.៩២៨.៦៣៤</b>	<b>៣០៧.២៦៥.១៧៦</b>	<b>៩៧.១១២.៧៣៨</b>	<b>៧៥.៨៣០.៤៩៧</b>



**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**២៥. ចំណូលកម្រៃជើងសារ**

	ដំណាច់ការិយបរិច្ឆេទ៣ខែ				ដំណាច់ការិយបរិច្ឆេទ១២ខែ			
	៣១ ធ្នូ ២០២០ លានរៀល	៣១ ធ្នូ ២០១៩ លានរៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក	៣១ ធ្នូ ២០២០ លានរៀល	៣១ ធ្នូ ២០១៩ លានរៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
ចំណូលកម្រៃជើងសារ								
ចំណូលកម្រៃជើងសារលើឥណទាន	៤៦៨.៧៦៧	៩៥០.៩៦៨	១១៥.៣៤៦	២៣៤.០៥៦	២.១៧៩.២៤០	៤.៤៨៨.៨៥៤	៥៣៤.៥២០	១.១០៧.៨១២
ចំណូលពីការពិន័យ	៥.៤៣៦.៣៩៥	២.២៣៨.៥៨២	១.៣៣៧.៦៩៦	៥៥០.៩៦៨	១៧.៣៤៩.២៣៥	៨.១២៥.៦៦៥	៤.២៥៥.៣៩២	២.០០៥.៣៤៦
កម្រៃផ្សេងៗ	៥.៨៧១	-	១.៤៤៤	-	២០.៣៤២	-	៤.៩៩០	-
	<u>៥.៩១១.០៣៣</u>	<u>៣.១៨៩.៥៥០</u>	<u>១.៤៥៤.៤៨៦</u>	<u>៧៨៥.០២៤</u>	<u>១៩.៥៤៨.៨១៧</u>	<u>១២.៦១៤.៥១៩</u>	<u>៤.៧៩៤.៩០២</u>	<u>៣.១១៣.១៥៨</u>
ចំណាយកម្រៃជើងសារ	(១៣៩.៩៣២)	(១៦២.០៩៣)	(៣៤.៤៣២)	(៣៩.៨៩៥)	(៦៩៨.៨២៩)	(១.១១៨.៣៨៦)	(១៧១.៤០៨)	(២៧៦.០០៨)
ចំណូលកម្រៃជើងសារសុទ្ធ	<u>៥.៧៧១.១០១</u>	<u>៣.០២៧.៤៥៧</u>	<u>១.៤២០.០៥៤</u>	<u>៧៤៥.១២៩</u>	<u>១៨.៨៤៩.៩៨៨</u>	<u>១១.៤៩៦.១៣៣</u>	<u>៤.៦២៣.៤៩៤</u>	<u>២.៨៣៧.១៥០</u>

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**២៦. ខាតពីការថយចុះតម្លៃឥណទាន**

	ដំណាច់ការិយបរិច្ឆេទ៣ខែ				ដំណាច់ការិយបរិច្ឆេទ១២ខែ			
	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល <small>(របយការណ៍ឡើងវិញ)</small>	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក <small>(របយការណ៍ឡើងវិញ)</small>	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល <small>(របយការណ៍ឡើងវិញ)</small>	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក <small>(របយការណ៍ឡើងវិញ)</small>
<i>ការខាតឥណទានរំពឹងទុក (ECL)៖</i>								
ឥណទាន និងបុរេប្រទាន	(៣៦៣.៦៤៦)	៧.៤៧៨.៦៩២	(៨៩.៤៨០)	១.៨៤០.៦៨២	៤២.២២៤.២៤៦	១៧.៥៦៥.៤៩៣	១០.៣៥៦.៦៩៥	៤.៣៣៥.០១៨
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	(១.៦៤៧.៧០៨)	(២៥៣.៨២៥)	(៤០៥.៤៤០)	(៦២.៤៧២)	១.១៣៣.៦៥៥	(៣២៨.៨៨៥)	២៧៨.០៦១	(៨១.១៦៦)
	(២.០១១.៣៥៤)	៧.២២៤.៨៦៧	(៤៩៤.៩២០)	១.៧៧៨.២១០	៤៣.៣៥៧.៩០១	១៧.២៣៦.៦០៨	១០.៦៣៤.៧៥៦	៤.២៥៣.៨៥២

**២៧. ចំណាយបុគ្គលិក**

	ដំណាច់ការិយបរិច្ឆេទ៣ខែ				ដំណាច់ការិយបរិច្ឆេទ១២ខែ			
	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
ចំណាយប្រាក់បៀវត្សរ៍ និងប្រាក់ម៉ោង	២៧.១២១.៧៣២	២៥.៨៨៨.១៨៩	៦.៦៧៣.៦៥៥	៦.៣៧១.៦៩៤	១០៧.៥៦៤.២៤០	៩០.៦៨២.៨៣៣	២៦.៣៨៣.១៨៤	២២.៣៧៩.៧៧១
អត្ថប្រយោជន៍ផ្សេងៗ	២.១១៨.៦១៨	២.៦៤២.៧០៣	៥២១.៣១៣	៦៥០.៤៣១	៨.១៤៤.៦៩៤	៩.៣៧៧.៨៨៦	១.៩៩៧.៧១៧	២.៣១៤.៣៨៥
	២៩.២៤០.៣៥០	២៨.៥៣០.៨៩២	៧.១៩៤.៩៦៨	៧.០២២.១២៥	១១៥.៧០៨.៩៣៤	១០០.០៦០.៧១៩	២៨.៣៨០.៩០១	២៤.៦៩៤.១៥៦

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**២៨. ចំណាយទូទៅ និងចំណាយរដ្ឋបាល**

	ដំណាច់ការិយបរិច្ឆេទ៣ខែ				ដំណាច់ការិយបរិច្ឆេទ១២ខែ			
	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
ធានារ៉ាប់រង	១.៥៦០.៥១៣	១.៣២៣.២៤១	៣៨៣.៩៨៤	៣២៥.៦៨១	៦.២៣៤.១០១	៤.៤០៧.៨៦៥	១.៥២៩.០៩០	១.០៨៧.៨២៥
ការជួល	១.៣៤៧.៨៤៨	៩១១.៦២៤	៣៣១.៦៥៦	២២៤.៣៧២	៥.១៦៥.៤៥៤	៣.៣៨៤.៥៤៤	១.២៦៦.៩៧៤	៨៣៥.២៧៧
កម្រៃសេវាវិជ្ជាជីវៈ	១.៤៧៦.២១២	១.២៩៦.០២៨	៣៦៣.២៤១	៣១៨.៩៨៣	៤.៤៥៥.៥៩៤	៣.៩៤៥.៣៧២	១.០៩២.៨៦១	៩៧៣.៦៨៥
ចំណាយយានយន្ត	១.០១៧.៧៤៥	៩១៩.៥១៣	២៥០.៤២៩	២២៦.៣១៤	៣.៧៥៥.០៧៧	៣.៦៤២.២៩៩	៩២១.០៣៩	៨៩៨.៨៨៩
សម្ភារផ្គត់ផ្គង់ការិយាល័យ	៧៧៨.៨៥៤	៥៦៥.២៩៤	១៩១.៦៤៧	១៣៩.១៣២	២.៧៩២.៥០៦	២.១២៤.០៤៦	៦៨៤.៩៤១	៥២៤.១៩៧
ការផ្សាយពាណិជ្ជកម្ម	៦៦១.០៣៤	៦០៦.០៧២	១៦២.៦៥៦	១៤៩.១៦៩	១.៦០៥.៧០៤	១.៧២៤.៨២១	៣៩៣.៨៤៤	៤២៥.៦៧២
ការបរិច្ចាគសប្បុរសធម៌	៥៣៣.៣៧៤	៦៩.៩១២	១៣១.២៤៤	១៧.២០៧	៧២៧.៧៨៧	១៨៦.០០៩	១៧៨.៥១០	៤៥.៩០៥
ទំនាក់ទំនង	៤៣៨.៤៨៩	៤៣៥.៥៨២	១០៧.៨៩៦	១០៧.២០៧	១.៦៩៥.៩១៥	១.៥៦៦.២១៦	៤១៥.៩៧១	៣៨៦.៥២៩
ទឹកភ្លើង	៣៧៥.៩០៦	៤១២.២៤១	៩២.៤៩៧	១០១.៤៦២	១.៦០៧.៣៤៨	១.៥៩០.៣៩៣	៣៩៤.២៤៨	៣៩២.៤៩៦
សន្តិសុខ	៣១៤.៨៦៣	៣០៧.១៥០	៧៧.៤៧៦	៧៥.៥៩៧	១.២៦៩.៥៩០	១.១៧១.៩៩០	៣១១៤០៣	២៨៩.២៣៧
ចំណាយក្រុមប្រឹក្សាភិបាល(កំណត់សម្គាល់ ៣១(ឆ))	១៥៨.៦៧០	១៩១.០១៥	៣៩.០៤៣	៤៧.០១៣	៦៤៧.០២៨	៦៩៧.៣៧៥	១៥៨.៧០២	១៧២.១០៦
ការជួសជុល និងថែទាំ	១១៩.៥៩៤	១០៨.៣៤៦	២៩.៤២៨	២៦.៦៦៧	៣៩៤.៤៥០	៤៣៣.៦៧៨	៩៦៧៥០	១០៧.០២៨
ផ្សេងៗ	២.៣២០.២៧៣	៣.២៧៥.៧៦៩	៥៧០.៩៣៣	៨០៦.២៤៣	៩.៤៩០.៤៦៣	១១.២៩២.១៣៤	២.៣២៧.៨០៨	២.៧៨៦.៨០៦
	<b>១១.១០៣.៣៧៥</b>	<b>១០.៤២១.៧៨៧</b>	<b>២.៧៣២.១៣០</b>	<b>២.៥៦៥.០៤៧</b>	<b>៣៩.៨៤១.០១៧</b>	<b>៣៦.១៦៦.៧៤២</b>	<b>៩.៧៧២.១៤១</b>	<b>៨.៩២៥.៦៥២</b>

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**២៩. ចំណាយពន្ធលើប្រាក់ចំណូល**

(ក) ចំណាយពន្ធលើប្រាក់ចំណូល

	ដំណាច់ការិយបរិច្ឆេទ៣ខែ				ដំណាច់ការិយបរិច្ឆេទ១២ខែ			
	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩
	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
		(រយការណ៍ឡើងវិញ)		(រយការណ៍ឡើងវិញ)		(រយការណ៍ឡើងវិញ)		(រយការណ៍ឡើងវិញ)
ពន្ធលើប្រាក់ចំណូលក្នុងគ្រា	៦.៤៩៥.៣៤០	៩.៦៤៩.១២០	១.៥៩៨.២៦៣	២.៣៧៤.៨៧៦	៤៨.២០៩.៧៩៦	១៥.៧២០.៧០៤	១១.៨២៤.៨២២	៣.៨៧៩.៧៣៩
ពន្ធពន្យារលើប្រាក់ចំណូល	(១.៩១៣.៤៩៨)	(៤.៣៦១.៨៤៥)	(៤៧០.៨៤១)	(១.០៧៣.៥៥៣)	(១៦.៣២២.០៤៤)	១.៥៤៥.៣៦៨	(៤.០០៣.៤៤៥)	៣៨១.៣៨៤
	<u>៤.៥៨១.៨៤២</u>	<u>៥.២៨៧.២៧៥</u>	<u>១.១២៧.៤២២</u>	<u>១.៣០១.៣២៣</u>	<u>៣១.៨៨៧.៧៥២</u>	<u>១៧.២៦៦.០៧២</u>	<u>៧.៨២១.៣៧៧</u>	<u>៤.២៦១.១២៣</u>

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**២៩. ចំណាយពន្ធលើប្រាក់ចំណូល (ត)**

(ខ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណូល និងចំណេញតាមគណនេយ្យ

	ដំណាច់ការិយបរិច្ឆេទ៣ខែ				ដំណាច់ការិយបរិច្ឆេទ១២ខែ			
	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩
	លានរៀល	លានរៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល	លានរៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
		(រយការណ៍ឡើងវិញ)		(រយការណ៍ឡើងវិញ)		(រយការណ៍ឡើងវិញ)		(រយការណ៍ឡើងវិញ)
ចំណេញមុនពន្ធលើប្រាក់ចំណូល	៧២.៨៥២.២០៦	៣៧.៩៤៦.៦៩០	១៧.៩២៦.២៣១	៩.៣៣៩.៥៧៣	២១១.៣៣៨.៣៧៣	១៦០.៩៩៨.៩១៤	៥១.៨៣៦.៧៣៤	៣៩.៧៣៣.១៩៦
ចំណាយពន្ធតាមអត្រាពន្ធដែលត្រូវអនុវត្ត ១៩,២% (២០១៩ ៖ ១០%)	១២.៥០១.៦២៧	៣.៧៩៤.៦៦៨	៣.០៧៦.១៨៨	៩៣៣.៩៥៧	៤០.១៩៨.៨៦០	១៦.០៩៩.៨៩១	៩.៨៥៩.៩១២	៣.៩៧៣.៣២០
ផលប៉ះពាល់ពន្ធ នៃខ្ទង់ដែលបានផ្ទៀងផ្ទាត់៖								
ចំណាយមិនត្រូវកាត់កងពន្ធ	៤៥.២១២	១៣៨.៨៩៨	១១.១២៥	៣៤.១៨៦	២៦០.១៦១	៣៤៧.៥៣៨	៦៣.៨១២	៨៥.៧៦៩
ពន្ធពន្យារដែលមិនបានទទួលស្គាល់ក្នុងគ្រាមុន	(៧.៩៦៤.៩៩៧)	-	(១.៩៥៩.៨៩១)	-	(៨.៥៧១.២៦៩)	(៥៣៥.០៦៦)	(២.១០២.៣៤៧)	(១៣២.០៥០)
ផ្សេងៗ	-	១.៣៥៣.៧០៩	-	៣៣៣.១៨០	-	១.៣៥៣.៧០៩	-	៣៣៤.០៨៤
ចំណាយពន្ធលើប្រាក់ចំណូល	៤.៥៨១.៨៤២	៥.២៨៧.២៧៥	១.១២៧.៤២២	១.៣០១.៣២៣	៣១.៨៨៧.៧៥២	១៧.២៦៦.០៧២	៧.៨២១.៣៧៧	៤.២៦១.១២៣

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលា និងពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**២៩. ចំណាយពន្ធលើប្រាក់ចំណូល (ត)**

(ខ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណូល និងចំណេញតាមគណនេយ្យ (ត)

អនុលោមតាមបទប្បញ្ញត្តិពន្ធកម្ពុជា ក្រុមហ៊ុនត្រូវបង់ពន្ធលើប្រាក់ចំណូលចំនួន ២០%។

អនុលោមតាមអនុក្រឹត្យលេខ ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ អង្គការពិភពលោក ដែលបានចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការ នៅក្នុងផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា “ផ.ម.ក”) ត្រូវទទួលបានការកាត់បន្ថយប្រាក់ចំណូល ៥០% ពីពន្ធលើប្រាក់ចំណេញ (២០%) ក្នុងរយៈពេលបីឆ្នាំ។

ក្រុមហ៊ុនបានចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មដោយជោគជ័យ នៅក្នុង ផ.ម.ក នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៩។ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុនបានទទួលការអនុម័តយល់ព្រមពីអគ្គនាយកដ្ឋានពន្ធដារ ស្តីពីការកាត់បន្ថយពន្ធលើប្រាក់ចំណេញ ៥០% សម្រាប់ដំណាច់ឆ្នាំ២០១៩។ ក្នុងលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់ទៀតថា ក្រុមហ៊ុននឹងទទួលបានការកាត់បន្ថយពន្ធលើប្រាក់ចំណេញ ៥០% សម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១ ផងដែរ ដោយយោងទៅតាមលក្ខខណ្ឌដែលមានចែងក្នុងប្រកាសលេខ ១៨៣ សហវ.ប្រក ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដូចខាងក្រោម៖

- ប្រសិនបើចេញផ្សាយមូលបត្រលើសពី ២០% នៃទ្រព្យសកម្មសរុប នោះនឹងទទួលបានការកាត់បន្ថយពន្ធលើប្រាក់ចំណេញ ៥០%
- ប្រសិនបើចេញផ្សាយមូលបត្រ ២០% ឬតិចជាង នៃទ្រព្យសកម្មសរុប នោះនឹងទទួលបានការកាត់បន្ថយពន្ធលើប្រាក់ចំណេញ តាមមូលដ្ឋានសមមាត្រ ប៉ុន្តែការលើកទឹកចិត្តពន្ធមិនត្រូវលើសចំនួន ៨.០០០ លានរៀល។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ការចេញផ្សាយមូលបត្ររបស់ក្រុមហ៊ុន មានចំនួនប្រមាណ ២% នៃទ្រព្យសកម្មសរុប។ ក្រុមហ៊ុនបានគណនាការលើកទឹកចិត្តផ្នែកពន្ធ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០ ដោយផ្អែកតាមមូលដ្ឋានសមមាត្រ ៤,៨៩% នៃការលើកទឹកចិត្តពន្ធលើប្រាក់ចំណេញ (២០%)។ ដូចនេះ ពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនត្រូវបានគណនាតាមអត្រា ១៩,០២% សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០។ សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បំណុលពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុន ត្រូវបានរាយការណ៍ឡើងវិញតាមអត្រា ១០% ដោយសារក្រុមហ៊ុនបានទទួលការកាត់បន្ថយពន្ធពេញលេញ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (កំណត់សម្គាល់ ៣៣)។

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៣០. លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ**

	<b>ដំណាច់ការិយបរិច្ឆេទ១២ខែ</b>			
	<b>៣១ ធ្នូ ២០២០</b>	<b>៣១ ធ្នូ ២០១៩</b>	<b>៣១ ធ្នូ ២០២០</b>	<b>៣១ ធ្នូ ២០១៩</b>
	<b>លានរៀល</b>	<b>លានរៀល</b>	<b>ដុល្លារអាមេរិក</b>	<b>ដុល្លារអាមេរិក</b>
		<small>(រាយការណ៍ឡើងវិញ)</small>		<small>(រាយការណ៍ឡើងវិញ)</small>
ចំណេញមុនបង់ពន្ធលើប្រាក់ចំណូល <i>និយ័តកម្ម៖</i>	២១១.៣៣៨.៣៧៣	១៦០.៩៩៨.៩១៤	៥១.៨៣៦.៧៣៤	៣៩.៧៣៣.១៩៦
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	១០.២៤៣.៦១៦	១០.៣០៧.០៨៣	២.៥១២.៥៣៨	២.៥៤៣.៧០៣
ខាតពីការថយចុះតម្លៃឥណទាន (កំណត់សម្គាល់ ២៦)	៤៣.៣៥៧.៩០១	១៧.២៣៦.៦០៨	១០.៦៣៤.៧៥៦	៤.២៥៣.៨៥២
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	(៧៨.៥៩០)	(១៥.០៧២)	(១៩.២៧៦)	(៣.៧២០)
សំវិធានធនអត្ថប្រយោជន៍បុគ្គលិក	៥.២៥៦.៦២៤	(១.៤៧៣.០៦៨)	១.២៨៩.៣៣៦	(៣៦៣.៥៤១)
ខាត/(ចំណេញ)ពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់	២០៣.៤១៧	(២៧៨.៨៦២)	៤៩.៨៩៤	(៦៨.៨២១)
ចំណូលការប្រាក់សុទ្ធ (កំណត់សម្គាល់ ២៤)	(៣៩៥.៩២៨.៦៣៤)	(៣០៧.២៦៥.១៧៦)	(៩៧.១១២.៧៣៨)	(៧៥.៨៣០.៤៩៧)
<i>បម្រែបម្រួលដើមទុនបង្វិល៖</i>				
ទុនបម្រុងកាតព្វកិច្ច	(៣០.៧១៩.៨៥២)	(៧០.៤១៣.៦៦៦)	(៧.៥៣៤.៩១៦)	(១៧.៣៧៧.៥០៩)
ឥណទាន និងបុរេប្រទាន	(៣២៣.៦៩៥.២៣៧)	(១.២២២.៧៣៩.៦៣៥)	(៧៩.៣៩៥.៤៤៧)	(៣០១.៧៦២.០០៣)
ទ្រព្យសកម្មផ្សេងៗ	១.៧០៧.៦១៧	២.៨០២.៥៧៧	៤១៨.៨៤២	៦៩១.៦៥៣
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៤១.០៩៧.៤៧៣	១៥.៥១៥.៨០០	១០.០៨០.៣២២	៣.៨២៩.១៧១
ប្រាក់បញ្ញើរបស់អតិថិជន	២៥០.៤២៦.៩០០	៨៧៧.០៦៦.៧៩០	៦១.៤២៤.៣០៧	២១៦.៤៥២.៨១១
បំណុលផ្សេងៗ	៣.៤៤៦.៤៤៣	(៤.៧៥៥.១២១)	៨៤៥.៣៣៨	(១.១៧៣.៥២៤)
សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ	<u>(១៨៣.៣៤៣.៩៤៩)</u>	<u>(៥២៣.០១២.៨២៨)</u>	<u>(៤៤.៩៧០.៣១០)</u>	<u>(១២៩.០៧៥.២២៩)</u>

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៣១. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ**

នៅក្នុងដំណើរការអាជីវកម្មធម្មតា ក្រុមហ៊ុនមានប្រតិបត្តិការមួយចំនួនជាមួយភាគីពាក់ព័ន្ធ។ ទំហំប្រតិបត្តិការសមតុល្យដែលនៅមិនទាន់ទូទាត់នាដំណាច់ការិយបរិច្ឆេទ ព្រមទាំងចំណាយនិងចំណូលពាក់ព័ន្ធ ក្នុងការិយបរិច្ឆេទនេះ មានដូចខាងក្រោម ៖

**(ក) ភាគីពាក់ព័ន្ធ និងទំនាក់ទំនង**

ភាគីពាក់ព័ន្ធ និងទំនាក់ទំនងរបស់ពួកគេ ជាមួយក្រុមហ៊ុន មានដូចខាងក្រោម៖

**ទំនាក់ទំនង**

ក្រុមហ៊ុនមេធំជាងគេ  
ភាគទុនិក

ក្រុមហ៊ុនពាក់ព័ន្ធ  
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ

**ភាគីពាក់ព័ន្ធ**

ក្រុមហ៊ុន LOLC Holdings Plc.

ក្រុមហ៊ុន LOLC Private Limited

ក្រុមហ៊ុន TPC-ESOP Co., Ltd.

អង្គភាពដែលស្ថិតនៅក្រោមក្រុមហ៊ុនមេតែមួយ

អភិបាលទាំងអស់របស់ក្រុមហ៊ុន ជាអ្នកដែលធ្វើការសម្រេចចិត្តសំខាន់ៗ  
ចំពោះគោលដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន និងបុគ្គលិកគណៈគ្រប់គ្រង  
(រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេ)។



**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៣១. ប្រតិបត្តិការ និងសមតុល្យតាមការកំណត់ (ត)  
(ខ) ឥណទាន និងបុរេប្រទានផ្តល់ឱ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ**

	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក				
ឥណទានផ្តល់ឱ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	២.៦១៥.៨៧២	២៥៥.៨៩១	៦៤៦.៦៩៣	៦២.៧៩៥				
ការប្រាក់ត្រូវទទួល	២.២៧៩	៣២៥	៥៦៣	៨០				
	<b>ដំណាច់ការិយបរិច្ឆេទ៣ខែ</b>		<b>ដំណាច់ការិយបរិច្ឆេទ១២ខែ</b>					
	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក	៣១ ធ្នូ ២០២០ ពាន់រៀល	៣១ ធ្នូ ២០១៩ ពាន់រៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
ចំណូលការប្រាក់	៧១.៧៦៦	៧.១៣៧	១៧.៦៥៩	១.៧៥៧	២០៣.៤៧១	៣០.៣៤៧	៤៩.៩០៧	៧.៤៨៩

ឥណទាននិងបុរេប្រទានផ្តល់ឱ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ មានការធានា និងមានអត្រាការប្រាក់ពី ៩,៤% ទៅ ១២% ក្នុងមួយឆ្នាំ។

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលមិនពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៣១. ប្រតិបត្តិការ និងសមតុល្យតាមតំបន់ (ត)**

**(ក) ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ**

	៣១ ធ្នូ ២០២០ លានរៀល	៣១ ធ្នូ ២០១៩ លានរៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
ទឹកប្រាក់ត្រូវទទួលពីភាគីពាក់ព័ន្ធ	១.១៨៧.៩៦០	៥.០៣១.០៩៧	២៩៣.៦៨៦	១.២៣៤.៦២៥

**(ឃ) ទឹកប្រាក់ត្រូវសងភាគីពាក់ព័ន្ធ**

	៣១ ធ្នូ ២០២០ លានរៀល	៣១ ធ្នូ ២០១៩ លានរៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
ទឹកប្រាក់ត្រូវសងក្រុមហ៊ុនពាក់ព័ន្ធ	៨១.៥៦៨	-	២០.១៦៥	-

**(ខ) ប្រាក់បញ្ញើរបស់ភាគីពាក់ព័ន្ធ**

	៣១ ធ្នូ ២០២០ លានរៀល	៣១ ធ្នូ ២០១៩ លានរៀល	៣១ ធ្នូ ២០២០ ដុល្លារអាមេរិក	៣១ ធ្នូ ២០១៩ ដុល្លារអាមេរិក
ភាគទុនិក	៧.៣៤៥.៤២៥	១១៥.៣០៨	១.៨១៥.៩២៧	២៨.២៩៦
ក្រុមប្រឹក្សាភិបាល	៧៧២.៥៣៧	៦៨៧.៤៤៨	១៩០.៩៨៦	១៦៨.៦៩៩
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	៤.៨៧១.៤៦៥	២.០៨២.៧៤៥	១.២០៤.៣១៨	៥១១.១០៣
ក្រុមហ៊ុនពាក់ព័ន្ធ	៤១.៣០៤	១.៥៩៩.៨៧៤	១០.២១១	៣៩២.៦០៧
	<u>១៣.០៣០.៧៣១</u>	<u>៤.៤៨៥.៣៧៥</u>	<u>៣.២២១.៤៤២</u>	<u>១.១០០.៧០៥</u>
ការប្រាក់ត្រូវបង់	១២៦.៦៦៦	២៦.៤២៥	៣១.៣១៤	៦.៤៨៤

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវិលពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

- ៣១. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ (ត)
- (ខ) ប្រាក់បញ្ញើរបស់ភាគីពាក់ព័ន្ធ (ត)

	ដំណាច់ការិយបរិច្ឆេទ៣ខែ				ដំណាច់ការិយបរិច្ឆេទ១២ខែ			
	៣១ ធ្នូ ២០២០		៣១ ធ្នូ ២០១៩		៣១ ធ្នូ ២០២០		៣១ ធ្នូ ២០១៩	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណាយការប្រាក់	១១៤.៩៧២	-	២៨.២៥៧	-	៣០២.៧៣៥	១០៧.២៣៩	៧៤.២៥៤	២៦.៤៦៦

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងការិយបរិច្ឆេទនេះ មានដូចខាងក្រោម៖

	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩
ភាគទុនិក	៣,០០%	៥,០០%
ក្រុមប្រឹក្សាភិបាល	៣,០០% – ៨,៧៥%	៥,០០% – ៨,៧៥%
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	៣,០០% – ៩,០០%	៥,០០% – ៩,២៥%
ក្រុមហ៊ុនពាក់ព័ន្ធ	៣,០០%	៥,០០%

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៣១. ប្រតិបត្តិការ និងសមតុល្យតាមការកំណត់ (ត)**

**(ប) ប្រតិបត្តិការជាមួយតាមការកំណត់**

	ដំណាច់ការិយបរិច្ឆេទ៣ខែ				ដំណាច់ការិយបរិច្ឆេទ១២ខែ			
	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩
	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
<i>ចំណូលពីក្រុមហ៊ុនពាក់ព័ន្ធ៖</i>								
ចំណូលពីការជួល	៨.០៤៧	២.៦៨២	១.៩៨០	៦៦០	៣៧.៦៧១	១០.៦៩៧	៩.២៤០	២.៦៤០
កម្រៃសេវាគ្រប់គ្រង	១៤.៨៨២	-	៣.៦៦២	-	៥៤.៨២៧	-	១៣.៤៤៨	-
	<u>២២.៩២៩</u>	<u>២.៦៨២</u>	<u>៥.៦៤២</u>	<u>៦៦០</u>	<u>៩២.៤៩៨</u>	<u>១០.៦៩៧</u>	<u>២២.៦៨៨</u>	<u>២.៦៤០</u>
<i>ចំណាយក្រុមហ៊ុនពាក់ព័ន្ធ៖</i>								
ការទិញទ្រព្យសកម្មដែលបានប្រើក្នុងផលិតផល								
ភតិសន្យា	៦៤.២១១	-	១៥.៨០០	-	២.៣៥៩.៩៧១	-	៥៧៨.៨៥០	-
កម្រៃអាជ្ញាប័ណ្ណ	១៤៨.៦២១	៦.៨៥០	៣៦.៥៧០	១.៦៨៦	៥៩៦.៣៧៩	២៧.៣២៧	១៤៦.២៧៩	៨.០៩៥
កម្រៃសម្រាប់ការប្រឹក្សា និងការគាំទ្រផ្នែក								
ព័ត៌មានវិទ្យា	១០៤.២០៥	២.៩៥៤	២៥.៦៤១	៧២៧	៥៥២.៩៣១	៤៤.៧៤៦	១៣៥.៦២២	១១.០៤៣
	<u>៣១៧.០៣៧</u>	<u>៩.៨០៤</u>	<u>៧៨.០១១</u>	<u>២.៤១៣</u>	<u>៣.៥០៩.២៨១</u>	<u>៧២.០៧៣</u>	<u>៨៦០.៧៥១</u>	<u>១៩.១៣៨</u>

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៣១. ប្រតិបត្តិការ និងសមតុល្យតាមការកំណត់ (ត)  
(ន) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ**

	ដំណាច់ការិយបរិច្ឆេទ៣ខែ				ដំណាច់ការិយបរិច្ឆេទ១២ខែ			
	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩	៣១ ធ្នូ ២០២០	៣១ ធ្នូ ២០១៩
	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
កម្រៃរបស់អភិបាល	១៥៨.៦៧០	១៩១.០១៥	៣៩.០៤៣	៤៧.០១៣	៦៤៧.០២៨	៦៩៧.៣៧៥	១៥៨.៧០២	១៧២.១០៦
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗរបស់ គណៈគ្រប់គ្រងសំខាន់ៗ	៤.២៩៩.០៩២	៥៨១.៦៤៤	១.០៥៧.៨៤៧	១៤៣.១៥៦	១០.៣៧២.០១៣	៣.៤៧៣.១០៣	២.៥៤៤.០៣១	៨៥៧.១៣៣
	<u>៤.៤៥៧.៧៦២</u>	<u>៧៧២.៦៥៩</u>	<u>១.០៩៦.៨៩០</u>	<u>១៩០.១៦៩</u>	<u>១១.០១៩.០៤១</u>	<u>៤.១៧០.៤៧៨</u>	<u>២.៧០២.៧៣៣</u>	<u>១.០២៩.២៣៩</u>

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៣២. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ**

កំណត់សម្គាល់នេះផ្តល់នូវបច្ចុប្បន្នកម្មអំពីការវិនិច្ឆ័យ និងការប៉ាន់ស្មានដែលក្រុមហ៊ុនបានធ្វើ ក្នុងការកំណត់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ ចាប់តាំងពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបានធ្វើសវនកម្មចុងក្រោយបំផុតមក។

**(ក) ឋានានុក្រមនៃតម្លៃសមស្រប**

ដើម្បីផ្តល់នូវសញ្ញាណអំពីភាពអាចទុកចិត្តបាន របស់ទិន្នន័យដែលបានប្រើប្រាស់ក្នុងការកំណត់តម្លៃសមស្របក្រុមហ៊ុនបានចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួនជាបីកម្រិត ដូចបានពណ៌នាក្នុងស្តង់ដារគណនេយ្យ។ ការពន្យល់អំពីកម្រិតនីមួយៗ មានបង្ហាញនៅក្នុងតារាងខាងក្រោម។

តារាងខាងក្រោមនេះបង្ហាញពីទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលត្រូវបានវាស់វែង និងត្រូវបានកត់ត្រាតាមតម្លៃសមស្រប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ តាមមូលដ្ឋានដែលបានកើតឡើង៖

	<b>កម្រិត ១</b>	<b>កម្រិត ២</b>	<b>កម្រិត ៣</b>	<b>សរុប</b>
	<b>ពាន់រៀល</b>	<b>ពាន់រៀល</b>	<b>ពាន់រៀល</b>	<b>ពាន់រៀល</b>
<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>				
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប				
ក្នុងលទ្ធផលលម្អិតផ្សេងៗ (FVOCI)				
មូលបត្រកម្មសិទ្ធិ	-	-	៦០.៦៧៥	៦០.៦៧៥
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	-	-	៦០.៦៧៥	៦០.៦៧៥
គិតជាដុល្លារអាមេរិក	-	-	១៥.០០០	១៥.០០០

<b>គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>				
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប				
ក្នុងលទ្ធផលលម្អិតផ្សេងៗ (FVOCI)				
មូលបត្រកម្មសិទ្ធិ	-	-	៦១.១២៥	៦១.១២៥
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	-	-	៦១.១២៥	៦១.១២៥
គិតជាដុល្លារអាមេរិក	-	-	១៥.០០០	១៥.០០០

**កម្រិត ១ ៖** តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ដូចជា ដេរីវេដែលបានជួញដូរជាសាធារណៈ និងមូលបត្រកម្មសិទ្ធិ) គឺអាស្រ័យទៅតាមតម្លៃដែលបានដាក់លក់លើទីផ្សារ នាដំណាច់ការិយបរិច្ឆេទរាយការណ៍។ តម្លៃដាក់លក់លើទីផ្សារដែលបានប្រើសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលក្រុមហ៊ុនបានកាន់កាប់ គឺជាតម្លៃទិញបច្ចុប្បន្ន។ ឧបករណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានបញ្ចូលទៅក្នុងកម្រិត ១ ។

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

- ៣២. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)**
- (ក) ធានានុក្រមនៃតម្លៃសមស្រប (ត)**

**កម្រិត ២ ៖** តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលមិនត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ឧទាហរណ៍ដូចជា ដេរីវេ over-the-counter) ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រវាយតម្លៃ ដែលបង្កើនការប្រើប្រាស់ទិន្នន័យលើទីផ្សារដែលអាចអង្កេតបាន និងបន្ថយការពឹងផ្អែកទៅលើការប៉ាន់ស្មានចំពោះអង្គភាពជាក់លាក់។ ប្រសិនបើទិន្នន័យជាក់លាក់ទាំងអស់ដែលតម្រូវសម្រាប់ឧបករណ៍មួយ អាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ២ ។

**កម្រិត ៣ ៖** ប្រសិនបើទិន្នន័យជាក់លាក់មួយឬច្រើន មិនពឹងផ្អែកទៅលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត ៣ ។ វាគឺជាករណីសម្រាប់មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី។

**(ខ) ការវាស់វែងតម្លៃសមស្របដោយប្រើទិន្នន័យជាក់លាក់មិនអាចអង្កេតបាន (កម្រិត៣)**

មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី គឺការវិនិយោគនៅក្នុងការិយាល័យឥណទាននៃកម្ពុជា (“CBC”) ដែលត្រូវវាស់វែងតាមតម្លៃសមស្របក្នុងលទ្ធផលលម្អិតផ្សេងៗ ដោយសារវាមិនត្រូវបានកាន់កាប់ដើម្បីជួញដូរទេ ហើយក្រុមហ៊ុនបានសម្រេចជ្រើសរើសយកការកត់ត្រាលើកដំបូងរបស់វា ជាទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាម FVOCI ។ នេះគឺជាការវិនិយោគជាយុទ្ធសាស្ត្រ ហើយក្រុមហ៊ុនចាត់ទុកថាការធ្វើចំណាត់ថ្នាក់បែបនេះ គឺមានភាពសមស្រប។

FVOCI ត្រូវបានកំណត់ដោយផ្អែកទៅតាមតម្លៃបច្ចុប្បន្ន ហើយអត្រាអប្បបរមាដែលបានប្រើប្រាស់ ត្រូវបានកែតម្រូវទៅតាមហានិភ័យឥណទានរបស់ភាគីដៃគូ ឬហានិភ័យឥណទានរបស់ក្រុមហ៊ុនផ្ទាល់។

មិនមានការកត់ត្រាចំណេញ/ខាតនៅក្នុងលទ្ធផលលម្អិតផ្សេងៗទេ ដោយសារតម្លៃសមស្រប ប្រហាក់ប្រហែលនឹងតម្លៃយោង។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មិនមានការកត់ត្រាសំវិធានធនបាត់បង់សម្រាប់ FVOCI នេះទេ។

**(គ) ឧបករណ៍ហិរញ្ញវត្ថុដែលវាស់វែងតាមតម្លៃសមស្រប**

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

- (i) ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ  
តម្លៃយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៣២. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**(គ) ឧបករណ៍ហិរញ្ញវត្ថុដែលវាស់វែងតាមតម្លៃសមស្រប (ត)**

(ii) ឥណទាន និង បុរេប្រទានអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយធ្វើអប្បហារលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទានមានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទាន និង បុរេប្រទានអតិថិជនរយៈពេលវែង អាចមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរាយការណ៍។

(iii) ប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់តិចជាង១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឧបករណ៍ទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់១ឆ្នាំ ឬច្រើនជាង ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារក្រុមហ៊ុនបានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នា ជាមួយនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

(iv) បំណុលភតិសន្យា

តម្លៃសមស្របប៉ាន់ស្មាននៃបំណុលភតិសន្យាដែលមានកាលកំណត់តិចជាង១ឆ្នាំ ប្រហាក់ប្រហែលនឹងតម្លៃយោង។ ចំពោះបំណុលភតិសន្យាផ្សេងៗទៀត ដែលមានកាលកំណត់១ឆ្នាំ ឬច្រើនជាង តម្លៃសមស្របរបស់វាត្រូវបានប៉ាន់ស្មាន ផ្អែកទៅតាមលំហូរសាច់ប្រាក់អប្បហារ ដោយប្រើអត្រាកំណើនប្រាក់កម្ចីលើទីផ្សារ។

(v) ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។

(vi) ប្រាក់កម្ចី និងអនុបំណុល

ប្រាក់កម្ចី និងអនុបំណុល មិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វា ប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។



**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលវេលាពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៣២. ការវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុ (ត)**

**(គ) ឧបករណ៍ហិរញ្ញវត្ថុដែលវាស់វែងតាមតម្លៃសមស្រប (ត)**

(vii) មូលបត្របំណុល

ជាទូទៅ តម្លៃសមស្របប៉ាន់ស្មាននៃមូលបត្របំណុល គឺអាស្រ័យទៅតាមតម្លៃទីផ្សារដែលអាចអង្កេតបាន នាកាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ បច្ចុប្បន្ននេះ វាមិនត្រូវបានជួញដូរទេ។ តម្លៃសមស្របប៉ាន់ស្មាននៃមូលបត្របំណុល គឺប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយផ្អែកទៅតាមលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគតដោយប្រើអត្រាលើទីផ្សារ។

**៣៣. និយ័តកម្មសមតុល្យក្នុងគ្រាមុន**

តួលេខប្រៀបធៀបមួយចំនួនត្រូវបានរាយការណ៍ឡើងវិញ ដើម្បីកែតម្រូវការកត់ត្រាគណនេយ្យ។ ព័ត៌មានលម្អិតចំពោះនិយ័តកម្ម និងការរាយការណ៍ឡើងវិញ មានដូចខាងក្រោម។

**(ក) ឥណទាន និងបុរេប្រទាន**

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់ អនុលោមទៅតាមប្រកាសលេខ ធ៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសភាចរណ៍លេខ ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី “ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយកែរមិន”។ ប្រសិនបើសំវិធានធនតាមច្បាប់បង្កមានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កផ្អែកតាម CIFRS 9 នោះ ‘ការបំពេញបន្ថែម - topping up’ នឹងត្រូវបានកត់ត្រាជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រាទ្រប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនស្មើគ្នា ឬ ទាបជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS 9 ។ ទុនបម្រុងតាមច្បាប់ត្រូវបានកម្រិតទុកមួយខ្សែក ជាទ្រទ្រង់ដើមទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យរួមបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

សំវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កដែលផ្អែកទៅតាម CIFRS 9 ដូចនេះការបំពេញបន្ថែមត្រូវបានកត់ត្រាត្រឹមត្រូវជាទុនបម្រុងតាមច្បាប់ ដែលបានបង្ហាញនៅក្នុងមូលធន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានទទួលស្គាល់សំវិធានធនបាត់បង់ ផ្អែកទៅតាមសំវិធានធនតាមច្បាប់ជំនួសឱ្យការថយចុះតម្លៃដែលផ្អែកទៅតាម CIFRS 9 ដែលបានរាយការណ៍ឥណទាន និងបុរេប្រទានខ្លះ ចំនួន ១០.៦៩៤.៧៦០ ពាន់រៀល បានរាយការណ៍ចំណាយការថយចុះតម្លៃឥណទានខ្លះចំនួន ១.៨៣៩.១៨៤ ពាន់រៀល សម្រាប់ការិយបរិច្ឆេទ៣ខែ និងបានរាយការណ៍ចំណាយការថយចុះតម្លៃឥណទានលើសចំនួន ២.៣០៩.៩៩១ ពាន់រៀល សម្រាប់ការិយបរិច្ឆេទ១២ខែ។ ជាលទ្ធផល ក្រុមហ៊ុនបានរាយការណ៍ឡើងវិញនូវឥណទាន និងបុរេប្រទាន ចំនួន ១០.៦៩៤.៧៦០ ពាន់រៀល និងចំណាយសម្រាប់ការថយចុះតម្លៃឥណទាន ចំនួន ១.៨៣៩.១៨៤ ពាន់រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និងចំនួន ២.៣០៩.៩៩១ ពាន់រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលមិនពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៣៣. និយ័តកម្មសមតុល្យក្នុងគ្រាមុន (ត)**

**(ខ) ពន្ធលើប្រាក់ចំណូល**

យោងទៅកំណត់សម្គាល់ ២៩ ក្រុមហ៊ុនបានទទួលការបន្ថយពន្ធ ៥០% ពីពន្ធលើប្រាក់ចំណេញ (២០%) សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ចំណាយពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុន ត្រូវបានរាយការណ៍ជាបម្រែបម្រួលចំណាយពន្ធលើប្រាក់ចំណូល ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ តាមអត្រាពន្ធ ២០% ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ តាមអត្រាពន្ធ ១០%។ ដូចនេះ បំណុលពន្ធលើប្រាក់ចំណូល និងចំណាយពន្ធលើប្រាក់ចំណូលដែលបានរាយការណ៍ សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩ ត្រូវបានតម្រូវឱ្យរាយការណ៍ឡើងវិញ ដោយសារផលប៉ះពាល់នៃការកាត់បន្ថយ ៥០% នៃពន្ធលើប្រាក់ចំណេញ និងពន្ធលើប្រាក់ចំណូល ដែលពីការធ្វើនិយ័តកម្មឥណទាននិងបុរេប្រទានក្នុងគ្រាមុន។ ក្រុមហ៊ុនបានធ្វើនិយ័តកម្មមួយ សម្រាប់ការរាយការណ៍ឡើងវិញនៃចំណាយពន្ធលើប្រាក់ចំណូល ចំនួន ១៤.៧៦៤.៥២៥ ពាន់រៀល សម្រាប់ដំណាច់ ការិយបរិច្ឆេទ៣ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

	<b>៣១ ធ្នូ ២០១៩</b>	<b>និយ័តកម្ម</b>	<b>៣១ ធ្នូ ២០១៩</b>	<b>៣១ ធ្នូ ២០១៩</b>
	<b>ពាន់រៀល</b>	<b>ពាន់រៀល</b>	<b>ពាន់រៀល</b>	<b>ដុល្លារអាមេរិក</b>
	<small>(រាយការណ៍ក្នុងគ្រាមុន)</small>		<small>(រាយការណ៍ឡើងវិញ)</small>	<small>(រាយការណ៍ឡើងវិញ)</small>
<b>របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបន្ថែមពេលមិនពេញលេញ (ដកស្រង់)</b>				
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	៣.១០៤.៧៨៧.១៦៥	១០.៦៩៤.៧៦០	៣.១១៥.៤៨១.៩២៥	៧៦៤.៥៣៥.៤៤២
<b>ទ្រព្យសកម្មសរុប</b>	<b>៤.១០២.៤១២.៦១៤</b>	<b>១០.៦៩៤.៧៦០</b>	<b>៤.១១៣.១០៧.៣៧៤</b>	<b>១.០០៩.៣៥១.៥០៤</b>
បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា	១៣.៦២១.១៨៧	-	១៣.៦២១.១៨៧	៣.៣៤២.៦២៣
<b>បំណុលសរុប</b>	<b>៣.៥៥៩.៧០០.២០៣</b>	<b>-</b>	<b>៣.៥៥៩.៧០០.២០៣</b>	<b>៨៧៣.៥៤៦.០៦៣</b>
ប្រាក់ចំណេញរក្សាទុក	៩៧.២២៥.១៣៥	១០.៦៩៤.៧៦០	១០៧.៩១៩.៨៩៥	២៦.៧៤០.៦៤៧
<b>មូលធនសរុប</b>	<b>៥៤២.៧១២.៤១១</b>	<b>១០.៦៩៤.៧៦០</b>	<b>៥៥៣.៤០៧.១៧១</b>	<b>១៣៥.៨០៥.៤៤១</b>
<b>មូលធន និងបំណុលសរុប</b>	<b>៤.១០២.៤១២.៦១៤</b>	<b>១០.៦៩៤.៧៦០</b>	<b>៤.១១៣.១០៧.៣៧៤</b>	<b>១.០០៩.៣៥១.៥០៤</b>

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលមិនពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៣៣. និយ័តកម្មសមតុល្យក្នុងគ្រាមុន (ត)**  
**(ខ) ពន្ធលើប្រាក់ចំណូល (ត)**

	<b>ដំណាច់ការិយបរិច្ឆេទ៣ខែ</b>			
	<b>៣១ ធ្នូ ២០១៩</b>	<b>និយ័តកម្ម</b>	<b>៣១ ធ្នូ ២០១៩</b>	<b>៣១ ធ្នូ ២០១៩</b>
	<b>ពាន់រៀល</b>	<b>ពាន់រៀល</b>	<b>ពាន់រៀល</b>	<b>ដុល្លារអាមេរិក</b>
	<small>(ព្រមការណ៍ក្នុងគ្រាមុន)</small>		<small>(ព្រមការណ៍ឡើងវិញ)</small>	<small>(ព្រមការណ៍ឡើងវិញ)</small>
<b>របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ</b>				
<b>ចន្លោះពេលមិនពេញលេញ (ជកស្រង់)</b>				
ខាតពីការថយចុះតម្លៃឥណទាន	(៥.៣៨៥.៦៨៣)	(១.៨៣៩.១៨៤)	(៧.២២៤.៨៦៧)	(១.៧៧៨.២១០)
<b>ចំណូលពីប្រតិបត្តិការផ្សេងៗសុទ្ធ</b>	(៤.៣១០.៦៤៤)	(១.៨៣៩.១៨៤)	(៦.១៤៩.៨២៨)	(១.៥១៣.៦១៨)
<b>ចំណេញមុនពន្ធលើប្រាក់ចំណូល</b>	៣៩.៧៨៥.៨៧៤	(១.៨៣៩.១៨៤)	៣៧.៩៤៦.៦៩០	៩.៣៣៩.៥៧៣
ចំណាយពន្ធលើប្រាក់ចំណូល	៩.៤៧៧.២៥០	(១៤.៧៦៤.៥២៥)	(៥.២៨៧.២៧៥)	(១.៣០១.៣២៣)
<b>ចំណេញក្នុងការិយបរិច្ឆេទ</b>	<u>៤៩.២៦៣.១២៤</u>	<u>(១៦.៦០៣.៧០៩)</u>	<u>៣២.៦៥៩.៤១៥</u>	<u>៨.០៣៨.២៥០</u>
<b>លទ្ធផលលម្អិតផ្សេងៗ៖</b>				
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត				
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(២៨០.៩៨១)
លទ្ធផលលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទ កាត់កងជាមួយពន្ធ	៤៩.២៦៣.១២៤	(១៦.៦០៣.៧០៩)	៣២.៦៥៩.៤១៥	៧.៧៥៧.២៦៩
<b>លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ</b>				
<b>ចំណេញរបស់៖</b>				
ម្ចាស់ក្រុមហ៊ុន	<u>៤៩.២៦៣.១២៤</u>	<u>(១៦.៦០៣.៧០៩)</u>	<u>៣២.៦៥៩.៤១៥</u>	<u>៨.០៣៨.២៥០</u>
<b>លទ្ធផលលម្អិតសរុបរបស់៖</b>				
ម្ចាស់ក្រុមហ៊ុន	<u>៤៩.២៦៣.១២៤</u>	<u>(១៦.៦០៣.៧០៩)</u>	<u>៣២.៦៥៩.៤១៥</u>	<u>៧.៧៥៧.២៦៩</u>

**ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី**

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលមិនពេញលេញ  
សម្រាប់ដំណាច់ការិយបរិច្ឆេទ១២ខែ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

**៣៣. និយ័តកម្មសមតុល្យក្នុងគ្រាមុន (ត)**  
**(ខ) ពន្ធលើប្រាក់ចំណូល (ត)**

	<b>ដំណាច់ការិយបរិច្ឆេទ១២ខែ</b>			
	<b>៣១ ធ្នូ ២០១៩</b>	<b>និយ័តកម្ម</b>	<b>៣១ ធ្នូ ២០១៩</b>	<b>៣១ ធ្នូ ២០១៩</b>
	<b>លានរៀល</b>	<b>លានរៀល</b>	<b>លានរៀល</b>	<b>ដុល្លារអាមេរិក</b>
	(រយការណ៍ក្នុងគ្រាមុន)		(រយការណ៍ឡើងវិញ)	(រយការណ៍ឡើងវិញ)
<b>របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ</b>				
<b>ចន្លោះពេលមិនពេញលេញ (ជកស្រង់)</b>				
ខាតពីការថយចុះតម្លៃឥណទាន	(១៩.៥៤៦.៥៩៩)	២.៣០៩.៩៩១	(១៧.២៣៦.៦០៨)	(៤.២៥៣.៨៥២)
<b>ចំណូលពីប្រតិបត្តិការផ្សេងៗសុទ្ធ</b>	(១៣.៥៣៧.៨៤២)	២.៣០៩.៩៩១	(១១.២២៧.៨៥១)	(២.៧៧០.៩៤០)
<b>ចំណេញមុនពន្ធលើប្រាក់ចំណូល</b>	១៥៨.៦៨៨.៩២៣	២.៣០៩.៩៩១	១៦០.៩៩៨.៩១៤	៣៩.៧៣៣.១៩៦
ចំណាយពន្ធលើប្រាក់ចំណូល	(១៧.២៦៦.០៧២)	-	(១៧.២៦៦.០៧២)	(៤.២៦១.១២៣)
<b>ចំណេញក្នុងការិយបរិច្ឆេទ</b>	<u>១៤១.៤២២.៨៥១</u>	<u>២.៣០៩.៩៩១</u>	<u>១៤៣.៧៣២.៨៤២</u>	<u>៣៥.៤៧២.០៧៣</u>
<b>លទ្ធផលលម្អិតផ្សេងៗ៖</b>				
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត				
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(១.៤៤៣.០៥២)
លទ្ធផលលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទ កាត់កងជាមួយពន្ធ	១៤១.៤២២.៨៥១	២.៣០៩.៩៩១	១៤៣.៧៣២.៨៤២	៣៤.០២៩.០២១
<b>លទ្ធផលលម្អិតសរុបក្នុងការិយបរិច្ឆេទ</b>				
<b>ចំណេញរបស់៖</b>				
ម្ចាស់ក្រុមហ៊ុន	១៤១.៤២២.៨៥១	២.៣០៩.៩៩១	១៤៣.៧៣២.៨៤២	៣៥.៤៧២.០៧៣
<b>លទ្ធផលលម្អិតសរុបរបស់៖</b>				
ម្ចាស់ក្រុមហ៊ុន	<u>១៤១.៤២២.៨៥១</u>	<u>២.៣០៩.៩៩១</u>	<u>១៤៣.៧៣២.៨៤២</u>	<u>៣៤.០២៩.០២១</u>